



សារព័ត៌មាន
ខ្មែរជំនួស
ស.រ.អា

Free Copies


Email: Khmerpostusa@gmail.com

KhmerPost USA

Vol. 14. Issue #309 | Jan 25th - 07th, 2021 | Direct: 978-656-8141

Lowell - Lynn - Revere - MA * Providence - Cranston - RI

ពិធីផ្ទេរដំណែងប្រធានាធិបតីទី៤៦នៃសហរដ្ឋអាមេរិក



ដោយ ពិន សំខុន - ថ្ងៃទី២១ មករា ២០២១

ពិធីផ្ទេរដំណែងប្រធានាធិបតីអាមេរិកកាន់ថ្ងៃទី២០មករា ឆ្នាំ២០២១នេះ មានភាពចម្លែកខុសប្រក្រតី ដោយ គ្មានការអបអរសាទរពីប្រធានាធិបតីចេញពីដំណែង ដូចដែលធ្លាប់មានធ្វើនៅវិមាន"កាពីគូល"នោះទេ, ពី សេសទៅទៀតនោះ ពុំមានអនុញ្ញាតឱ្យប្រជាពលរដ្ឋ ចូលមកអបអរសាទរជាសាធារណៈ ហើយនឹងមានកងទ័ព ប្រមាស២ម៉ឺននាក់ ដាក់វាយនៅជុំវិញបរិវេណវិមាន"កា ពីគូល" ពីព្រោះតែមានព័ត៌មាន ពី"អេហ្វប៊ីអាយ"ថា ក្រុមហ៊ុនឡាតាំងទ្រលោក ត្រាំ អាចនឹងមានគម្រោងចូល មកអុកឡែកម្តងទៀត។ តាំងពីព្រលឹម លោក ឧណាល់ ត្រាំ បានចាកចេញពីសេដ្ឋាវិមាន ជាមួយភរិយា ដោយ ឧទ្ធអាកចក្រ"ម៉ារីនេស"សំដៅទៅកាន់បន្ទាយ"អន់ដ្រូ" ដើម្បីបន្តដំណើរតាមយន្តហោះ"អ៊ែរហ្វកែន"ទៅកាន់ លំនៅដ្ឋានរបស់លោក តទៅទំព័រទី០៣

ទ្រង់ នរោត្តម រណបូទិ៍ នឹងយាងមកកាន់តំណែង ជាព្រះប្រធានគណបក្សហ៊្វិនស៊ុនប៊ុចឡើងវិញ

By ឌី ខេមបូឌា ដេលី - January 21, 2021

សម្តេចក្រុមព្រះ នរោត្តម រណបូទិ៍ ព្រះប្រធានគណបក្ស ហ៊្វិនស៊ុនប៊ុច នឹងយាងមកកាន់ តំណែងជាព្រះប្រធានគណបក្ស រាជានិយមនេះឡើងវិញនាពេល ឆាប់ៗខាងមុខ បន្ទាប់ពីព្រះអង្គ បានបាត់ព្រះភ័ក្ត្រពីឆាកនយោបាយ តទៅទំព័រទី ០៩



គណបក្សប្រឆាំងក្នុងមាត់ទៅកាន់អំណាច

ដោយ ពិន សំខុន - ថ្ងៃទី១៧ មករា ២០២១

ក្នុងស្ថានភាពបច្ចុប្បន្ននេះ មាតាទៅរកដណ្តើម អំណាចនយោបាយរបស់គណបក្សប្រឆាំង បានត្រូវ គេមើលឃើញថា ពុំទាន់មានលទ្ធភាពប្តូរអំណាចពី គណបក្សប្រជាជនបានឡើយទេ ដោយហេតុថា គណបក្សកាន់អំណាចកំពុងតែនៅរឹងមាំជាងគណបក្ស ប្រឆាំងនៅឡើយ ហើយម៉ាស៊ីនបំបែកបំបាក់ផ្ទៃក្នុង ចំពោះបក្សប្រឆាំងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមានប្រសិទ្ធភាពខ្ពស់នៅឡើយ ដែលកំពុងតែ ធ្វើឱ្យសកម្មភាពប្រឆាំង តែតែទន់ជ្រាយជាបន្តបន្ទាប់ ។ ថ្វីត្បិតតែគេដឹងថា តទៅទំព័រទី១៨



មេធាវី លុយ ហាស្កែល LAW OFFICE OF LOUIS S. HASKELL

Excellent Service Since 1987

សេវាកម្មជាតិចាប់ពីឆ្នាំ 1987

គ្រោះថ្នាក់ចរាចរណ៍យន្តជួនកូច, រថយន្តជួនធំ និងម៉ូតូ • អន្តោប្រវេសន៍
ធ្វើពន្ធ • ការរៀបចំ • គ្រោះថ្នាក់រំលោភបំពាន • ឆ្កែទា
ជំនួយស្រាវ និងការការពារបញ្ហាពន្ធដារ

សូមអរគុណចំពោះការបន្តទទួលបានជោគជ័យរបស់លោកអ្នកមកលើការិយាល័យមេធាវីយើងខ្ញុំ ក្នុងការដោះស្រាយ
បញ្ហាផ្នែកច្បាប់ និងពន្ធដារជូនលោកអ្នក ។ យើងខ្ញុំរំពឹងថា នឹងបានបំរើលោកអ្នកយ៉ាងល្អនាពេលអនាគត។
បុគ្គលិកយើងខ្ញុំនិយាយភាសាខ្មែរ

Auto, Truck and Motorcycle Accidents
Immigration • Tax • Bankruptcy
Slip & Fall • Dog Bite
Tax Resolution & Defense

Thank you for your continued confidence
In our office to handle your legal and tax matters.
We look forward to serving you well into the future.

16 Pine Street • Lowell, MA • 978-459-8359 • www.attorneyhaskell.com

មណ្ឌលពិនិត្យសុខភាពទូរំរេង

Lowell Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

លោក ចាន់ ទូច , C.N.P.
Chhan Touch, C.N.P.



ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី

Now Accepting New Patients

ជំងឺទូទៅ
Family Medicine

&

សុខភាពផ្លូវចិត្ត
Behavioral Health

អាសយដ្ឋាន

1075 Westford Street, Unit 204 • Lowell, MA 01851 • (978) 455-7992

ទទួលយកម៉ាសហើល, មេឌីយែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer • Plenty of Free Parking

តមកពីទំព័រទី ០១ ពិធីផ្ទេរតំណែងប្រធានាធិបតីទី៤៦

នៅរដ្ឋ"ហ្គីដា" ប៉ុន្តែមុននឹងឡើងយន្តហោះ លោក ត្រាំ បានថ្លែងសន្ទរកថាខ្លីមួយ ទៅកាន់អ្នកគាំទ្រលោកនៅបន្ទាយ"អន់ដ្រូ"នៅរដ្ឋម៉ារីឡែន ដែលនិយាយពីជោគជ័យមិនដែលចាញ់ នៃអាណត្តិរបស់លោក និងនៅចុងក្រោយសង្កត់ធ្ងន់ទៅលើការសម្រេចជម្រុញឱ្យបានរ៉ាក់សាំង ការពារជម្ងឺកូវីដ១៩"បានយ៉ាងលឿន ដោយប្រើពេលតែ៩ខែ ហើយលោកបញ្ចប់ប្រយោគ ដោយសន្យាថា"ខ្ញុំនឹងត្រឡប់មកវិញ" ដោយមិនមានពេលពាក្យពីអ្នកស្តាប់ដោយកូវីដ១៩ឬក៏និយាយពីឈ្មោះលោក ដោយបាយជិន និងពិធីសម្ពោធអាណត្តិថ្មីៗ ដែលនឹងកើតឡើងនៅថ្ងៃនេះទេ ។

លោកដោយបាយជិនបានប្តើមពិធីដោយចូលទៅទទួលធម្មតាអាចារ្យកាតូលិកនាវិហាររូមនៅទីក្រុងវ៉ាស៊ីនតោនគឺជាប្រធានាធិបតី



ទី២ បន្ទាប់ពីលោក ប្រធានាធិបតី គ្លីន តុន ដែលជានិទានទទួលធម្មតាសាសនាកាតូលិកមុននឹងចេញដំណើរទៅកាន់វិមាន"កាពីតូល"ដើម្បីធ្វើពិធីចូលកាន់ដំណែង តាមរដ្ឋធម្មនុញ្ញនៃសហរដ្ឋអាមេរិក។

នៅវិមាន"កាពីតូល"ឯណោះ ពិធីផ្ទេរតំណែងដោយគ្មានប្រធានាធិបតីចាស់ ក៏នៅតែចម្លែកខុសធម្មតាដែរ តែប្រព្រឹត្តិទៅយ៉ាងអធិកអធមបានដដែល ដោយមន្ត្រីសំខាន់ៗក្នុងសភា និងព្រឹទ្ធសភា សមាជិកតុលាការកំពូល មន្ត្រីក្នុងរដ្ឋាភិបាលលោក ត្រាំ ទាំងគណបក្សសាធារណរដ្ឋ ទាំងគណបក្សប្រជាធិបតេយ្យ ក្រុមគ្រួសារនៃលោកដោ បាយជិន និង កាម្លា ហារីស ជាពិសេសនោះ ប្រធានាធិបតីមុនៗព្រមទាំងភរិយា ក៏មានវត្តមាននៅទីនោះដែរ ជាសញ្ញានៃការគាំទ្រដល់រដ្ឋបាលថ្មី។ អ្នកដែលគួរឱ្យចាប់អារម្មណ៍ជាងគេនោះ គឺអនុប្រធានាធិបតី ម៉ាយ ជិន និងភរិយា លោកប្រធានព្រឹទ្ធសភា មីត ម៉ាក់ខណាល ដែលធ្លាប់នៅជិតស្និទ្ធនឹងលោក ត្រាំ ស្រាប់តែបោះបង់លោកត្រាំនៅរយៈពេលក្រោយ ដែលជាសញ្ញានៃការជានាគ្នារវាងគណបក្សធំទាំងពីរ ហើយធ្វើឱ្យឧណាល ត្រាំ រឹតតែនៅឯកោ, និង

សមាជិកព្រឹទ្ធសភាខាងសាធារណរដ្ឋច្រើនទៀត មានលោក មីត ម៉ាក់ខណាល មានអតីតអនុប្រធានាធិបតីដាន់ ក្វែល...ថ្វីត្បិតតែគ្រប់គ្នាពាក់រំពាំងមុខ ការពារជម្ងឺឆ្លង(ជួយគ្នា និងភាគីខាងលោក ឧណាល ត្រាំ ដែលគ្មាននរណាពាក់ម៉ាស់ នៅមុននេះបន្តិច)ខាងគណបក្សសាធារណរដ្ឋពុំមានទឹកមុខរីករាយទេ មិនតែប៉ុណ្ណោះ ពិធីនៅខ្វះខាតតែបន្តិច ក៏អាចនឹងក្លាយជាគ្រប់គ្រាន់ គឺឧណាល ត្រាំ តែម្នាក់ប៉ុណ្ណោះ។

នៅពិធីមុខវិមានកាពីតូល សូនច្បារដែលធ្លាប់តែទទួលប្រជាពលរដ្ឋ រាប់ម៉ឺននាក់យ៉ាងណែនណាន់តាន់តាប់ គេបានរៀបទង់ជាតិអាមេរិកាំង ២ម៉ឺនទង់ ចម្រុះពណ៌បក់រឹចជំនួសមនុស្សទៅវិញ ជាសក្ខីភាពនៃការរំលឹកដល់វិញ្ញាណក្ខន្ធពលរដ្ឋអាមេរិកាំង៤០ម៉ឺននាក់ដែលបានបាត់បង់ជីវិត ដោយជម្ងឺរាតត្បាត

ហើយមិនអាចមកចូលរួមពិធីផ្ទេរតំណែងប្រធានាធិបតី ជាមួយប្រជាជាតិ ដែល ដោបាយជិន ឧទ្ទានតាម"ភ្លឺទំរំ"តាំងពីព្រឹកមិញនេះថា"ជាថ្ងៃថ្មីសម្រាប់សហរដ្ឋអាមេរិក"។ ក្រោមសញ្ញានៃការត្រឡប់ទៅរកអាមេរិកដែលមានគេស្រឡាញ់រាប់អាន នៃអាមេរិកដែលគេទុកចិត្តជាអ្នកជួយកសាងការពារប្រជាធិបតេយ្យក្នុងពិភពលោក, មានប្រជាពលរដ្ឋច្រើនដែរ ដែលចូលមករួមអបអរក្នុងពិធីដែរនោះ ប្រកាន់រំនឹយពាក់ម៉ាស់ នៅរាយដាច់ឆ្ងាយពីគ្នា នាទីធ្លាអមនឹងទង់ ២០ម៉ឺនដើមនោះ ។ នៅខាងក្រៅវិមានវិញ ចរាចរណ៍បិទ និងហាងពាណិជ្ជកម្ម បានត្រូវបិទទ្វារ ទាហាននិងប៉ូលិសជាង២ម៉ឺននាក់ បានយាមច្រកចូលនិងបរិវេណ យ៉ាងប្រុងប្រយ័ត្ន មិនអនុញ្ញាតឱ្យ ព្រឹត្តិការណ៍ថ្ងៃទី៦មករា កើតឡើងបាននៅវិមាន"កាពីតូល" ម្តងទៀតឡើយ។

ពិធីគោរពទង់ជ័យអាមេរិកាំងបានត្រូវប្រារព្ធដោយអ្នកចម្រៀងល្បីឈ្មោះ"ឡេឌី ឌី ឡា ៗ Lady Gaga" មុននឹងលោកស្រី កាម្លា ហារីស ឡើងស្បត់មុនគេ ដើម្បីចូលកាន់អំណាចជាអនុប្រធានាធិបតី, បន្ទាប់មកទើបដល់អនុប្រធានាធិបតី ដោយបាយជិន ដើម្បីប្រជាជាតិរបស់លោក ដោ បាយជិន ដើម្បី

ប្តើមមុខដំណែងប្រធានាធិបតីនៃសហរដ្ឋអាមេរិក ចាប់ពីម៉ោង១២នៃថ្ងៃទី២០នេះទៅហើយ ក្រោមសូរទះដៃ និងសម្រែកជ័យយោស ជូនពរដល់អ្នកទាំងពីរ កងរំពងដោយក្តីអបអរ។ វត្តមានជំនួរឱ្យកត់សម្គាល់និងរង់ចាំគឺប្រធានាធិបតីទាំងពីរព្រមទាំងពិភពលោកបក្សប្រជាធិបតេយ្យ និង១១រដ្ឋទៀត មកពីគណបក្សសាធារណរដ្ឋវត្តមានលោកអនុប្រធានាធិបតី ម៉ាយ ជិន លោក មីត ម៉ាក់ខណាល ប្រធានព្រឹទ្ធសភា ទាំង២មកពីគណបក្សសាធារណរដ្ឋ ជាពិសេសជា



មនុស្សជំនិតរបស់ លោក ឧណាល ត្រាំ ជាសញ្ញាដល់មហាជនថា អនាគតលោក ត្រាំនឹងឯកោវិវាទភាពរឹងមាំគឺនៅខាងអ្នកដែលការពារនិងគោរពតាមរដ្ឋធម្មនុញ្ញ។ គេអាចមើលឃើញថា បើទោះជាលោក ឧណាល ត្រាំ បានព្យាយាមប្រើឱកាស៤ឆ្នាំនៃសេដ្ឋកិច្ចវិមាន ដើម្បីទស្សនៈ ១-ប្រព័ន្ធផ្សព្វផ្សាយជាសត្រូវនៃពលរដ្ឋ ២-ធាតុអាកាសពិភពលោកឡើងកំដៅគឺជាព្រឹត្តិការណ៍មិនពិត

៣-អាមេរិកនឹងអស្ចារ្យជាថ្មីម្តងទៀត ៤-ជនជាតិភាគតិចនឹងជនអន្តោប្រវេសន៍គឺជាគ្រោះថ្នាក់របស់អាមេរិក ៥-ជម្ងឺបង្កដោយមេរោគ"កូវីដ១៩"គឺជាជម្ងឺផ្តាសាយធម្មតា... គឺវត្តមាននៃអ្នកដែលតែសង្ស័យថា អាចនឹងទៅតាមលោកឧណាល ត្រាំនាថ្ងៃ២០មករានោះ បែរជាមកខាងលោក ដោ បាយជិន និងលោកស្រី កាម្លា ហារីស វិញនាំឱ្យមានការផ្ទុះទ្រង់ ពីព្រោះការដឹកនាំនយោបាយជួសជុលផ្លូវរបស់ ឧណាល ត្រាំ ដែលបណ្តាលឱ្យខូចខាតយូរឆ្នាំមកហើយនោះ និងមានការលំបាកលំបិន ប៉ុន្តែនឹង

ធ្វើទៅបាន។ បន្ទាប់ពីសម្បត្តិវិមាន"កាពីតូល"រួចមកប្រធានាធិបតី ដោ បាយជិន អមដោយ"លោកស្រីទី១ First Lady"ដំបូងបង្អស់ដែលនៅរក្សាដំណែងជាសាស្ត្រាចារ្យមហាវិទ្យាល័យរបស់លោកស្រី, រួមដំណើរដោយលោកស្រីអនុប្រធានាធិបតី កាម្លា ហារីស អមដោយប្តីលោកស្រី ដែលបានក្លាយជា"លោកប្រុសទី២ Second Gentleman"ក៏ជាដំបូងបង្អស់ ផ្តល់ឱ្យស្វាមីនៃអនុប្រធានាធិបតីស្រី មិនដែល

ធ្លាប់មានពីមុនមកទេ, បាននាំគ្នាទៅទស្សនាព្យាយាមត្រាបសក់កម្លាំងទ័ពនៅមហាវិថី"ផែនស៊ីវិល", បន្ទាប់មក ក៏ទៅគោរពវិញ្ញាសក្ខន្ធកងទ័ព ដែលបានពលីជីវិតក្នុងសមរភូមិ នៅផ្ទះយោធា"អាកលីងតុន"នាវត្ត"វ៉ាស៊ីនតុន ឌីស៊ី"ដដែលអមដំណើរដោយអតីតប្រធានាធិបតីអាមេរិកាំង ទាំងព្រមៗផង។

លោក ដោ បាយជិន បានក្លាយជាប្រធានាធិបតី ដើមកំណើតមក ពីគ្រួសារសញ្ជាតិ"អាយរីស"មានអាយុ៧៨ឆ្នាំ, និងលោកស្រីកាម្លាហារីសជាអនុប្រធានាធិបតីស្រ្តីជាដំបូងក្នុងប្រវត្តិសាស្ត្រ មានអាយុ៥៦ឆ្នាំ ថែមទាំងជាអនុប្រធានាធិបតីនៃគ្រួសារ"ជនជាតិស្បែកខ្មៅ"ផងនិង"ជនជាតិអាស៊ីតណូ"ដំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រនៃសហរដ្ឋអាមេរិកផង, បានចូលកាន់អំណាចជាផ្លូវការបានប្តើមតាំងពីម៉ោង១២ថ្ងៃត្រង់ នៃថ្ងៃទី២០មករា២០២១នេះទៅហើយ សម្រាប់អាណត្តិ៤ឆ្នាំ ។

បើកទទួលការចុះឈ្មោះ បញ្ចប់នៅ
ថ្ងៃទី២៣ ខែមករា



ទទួលយកការធានារ៉ាប់រង
នៅតែស្ថិតក្រោមការធានា
រ៉ាប់រង

យើងទាំងអស់គ្នាមានតួនាទីធ្វើឱ្យសហគមន៍ របស់យើងមានសុខភាពល្អ

ជាមួយនឹងទីភ្នាក់ងារ Health Connector អ្នកអាចរកបានការធានារ៉ាប់រងគុណភាពខ្ពស់ ឬក៏មិនគម្រោងចំណាយទាប ឬគ្មានការចំណាយតែម្តង នៅទីកន្លែងតែមួយ។ គ្រប់គម្រោងទាំងអស់តាមរយៈទីភ្នាក់ងារ Health Connector ធានារ៉ាប់រងទៅលើអត្ថប្រយោជន៍សំខាន់ៗ ដូចជា៖

- ការទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ
- សេវាកម្មសង្គ្រោះបន្ទាន់
- ការស្នាក់នៅមន្ទីរពេទ្យ
- ការថែទាំពេលមានផ្ទៃពោះ និងទារកទើបកើត
- សេវាកម្មស្តានីតិសម្បទា
- ការពារ និងសុខុមាលភាព
- សេវាកម្មមន្ទីរពិសោធន៍
- សុខភាពផ្លូវចិត្ត និងការញៀនថ្នាំ ហើយជាច្រើនទៀត។



www.MAhealthconnector.org

1-877-623-6765 | TTY 1-877-623-7773

ត្រូវការជំនួយក្នុងការចុះឈ្មោះមែនទេ? សូមទូរស័ព្ទដើម្បីណាត់ជួបជាមួយមជ្ឈមណ្ឌលនៅក្នុងតំបន់របស់អ្នក

Lynn Community Health Center
781-581-3900
269 Union St, Lynn, MA 01901

Boston Public Health Commission
1800-847-0710 | 617-534-5050
1010 Massachusetts Ave, Boston, MA 02118

Greater Lawrence Community Action Council
978-620-4784
305 Essex St, Lawrence, MA 01840

វៀតណាមបង្កើនការបង្ក្រាបយ៉ាងសាហាវលើក្រុមអ្នកប្រឆាំង នៅមុនពេលសមាជបក្សកុម្មុយនិស្ត

ដោយ៖ James Pearson
ទីក្រុងហាណូយ (Reuters) - ខណៈពេលដែលបក្សកុម្មុយនិស្តកំពុងកាន់អំណាចនៃប្រទេសវៀតណាមពន្លឿនការរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មេដឹកនាំបក្សបានធ្វើជាអធិបតី បានបង្កើនការបង្ក្រាបមកលើអ្នកប្រឆាំង នេះបើយោងតាមក្រុមសិទ្ធិមនុស្ស សកម្មជន និងទិន្នន័យដែលកាសែត (Reuters) ទទួលបាន។

បញ្ជីឈ្មោះចំនួនអ្នកទោសនយោបាយដែលជាប់ពន្ធនាគាររយៈពេលយូរនិងការគំរាមកំហែងមកលើសកម្មជន មានការកើនឡើង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ នាំអោយមានការបង្ក្រាបនៅមុនសមាជបក្សកុម្មុយនិស្តដែលនឹងរៀបចំធ្វើឡើងនៅក្នុងសប្តាហ៍នេះ ជាការជួបជុំដើម្បីកំណត់រក

អ្នកដឹកនាំថ្នាក់ជាតិ និងគោលនយោបាយដែលប្រព្រឹត្តទៅរៀងរាល់ ៥ឆ្នាំម្តង។

ការបង្ក្រាបនេះ បានធ្វើអោយក្រុមសិទ្ធិមនុស្ស និងអ្នកច្បាប់អន្តរជាតិ ខ្លះចោទជាសំណួរថា តើវៀតណាមរំលោភលើស្មារតីនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មឬសន្ធិសញ្ញាជាមួយបណ្តាបច្ច័យប្រទេសដែលបានជួយជម្រុញប្រទេសអោយលឿនទៅមុខលើមុខងារពង្រឹងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ដែរ ឬយ៉ាងណា។ ខ្ញុំត្រូវបានប៉ូលីសកោះហៅជាច្រើនដងរួច មកហើយ ចាប់តាំងពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២០មក"ឡើង កាងអា និយាយជាសកម្មជនអតីតយុទ្ធជន នៅទីក្រុងហាណូយ បដិសេដ មិននិយាយលម្អិតអំពីហេតុការណ៍ទេ គ្រាន់តែនិយាយថា គាត់គឺជាប្រធានបទនៃការស៊ើបអង្កេត

កំពុងនៅធ្វើបន្ត។ គាត់បានប្រាប់កាសែត Reuters ថា ក្រសួងសន្តិសុខវៀតណាមក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានឡោមព័ទ្ធជាប់អ្នកវិគន្ធរដ្ឋាភិបាលដទៃទៀត ដោយមិនប្រាប់ពីមូលហេតុអ្វីសោះ ដោយគ្រាន់តែចោទថា គាត់មានទំនាក់ទំនងជាមួយសកម្មជន។

ពួកគេ(ប៉ូលីស)បានកោះហៅពួកគាត់និងស្វែងរកមូលហេតុកាត់ទោសពួកគាត់ដោយប្រើមាត្រាច្បាប់ព្រហ្មទណ្ឌមួយដែលគ្មានភាពច្បាស់លាស់។ វាវិលោភច្បាប់ទាំង ស្រុង ក៏ប៉ុន្តែពួកគេប្រើប្រាស់វាជាប្រចាំ"កាងអា និយាយ។ ខ្ញុំបានប្រាប់ពួកគេថា ពួកគេមិនអាចបំបិទមាត់ខ្ញុំបានទេ។ ក្រសួងការបរទេសវៀតណាមដែលគ្រប់គ្រងការស៊ើបសួររបស់ប្រព័ន្ធផ្សព្វផ្សាយបរទេស មិនបានឆ្លើយតបនឹង

ការស្នើសុំយោបល់ពីកាសែត Reuters លើការឃុំឃាំងសកម្មជនទេ។ ប្រឆាំងរដ្ឋ" ទោះបីជាមានការធ្វើកំណែទម្រង់ និងបង្កើនការបើកចំហរ អោយមានការផ្លាស់ ប្តូរសង្គមក៏ដោយ បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោក Nguyen Phu Trong មានវ័យ ៧៦ ឆ្នាំ អត់ឪន តិចតួចលើការវិគន្ធ និងបានគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកយ៉ាងតឹងរឹង។

ប្រទេសវៀតណាម បានទទួលរងការផ្តន្ទាទោសពីសំណាក់អន្តរជាតិ ក្នុងខែនេះ នៅពេលដែលខ្លួនបានកាត់ទោសអ្នកកាសែតឯករាជ្យចំនួន ៣ នាក់ ដោយសារតែបាន វិគន្ធរដ្ឋាភិបាល អោយជាប់គុករយៈពេលរវាងពី ១១ ឆ្នាំ ដល់ ១៥ ឆ្នាំ ពីបទរកឃើញថា ពួកគេបានផ្សព្វផ្សាយការយោសាសនាប្រឆាំងរដ្ឋ។

អត្ថបទបកប្រែពីកាសែត reuters ភាសាអង់គ្លេស <https://www.reuters.com/article/vietnam-politics-dissent-idCNL4N2JM14L>

ការិយាល័យច្បាប់

រ៉ូសា និង តាំង



Francisco J. Rosa, Esq.
មេធាវី ប្រុង ស៊ីសូ ជេរូសា



Andrew 'Bunna' Taing, Esq.
មេធាវី អែន ច្រីប៉ូណា តាំង

Law Office of

Rosa & Taing

ATTORNEY AT LAW

SERVICES

- Auto Accidents/ Personal Injury
- Bankruptcy
- Immigration
- Consumer Protection
- Real Estate Closings/Disputes
- Divorces Child Custody

តំណាងក្តីដូចខាងក្រោម

- គ្រោះថ្នាក់រថយន្ត/ របួសរូបរាងកាយ
- ក្ស័យធន
- អន្តោប្រវេសន៍
- ការការពារអតិថិជន
- ទំនាស់ផ្នែកអចលនវត្ថុ
- លែងលះ និងអាណាព្យាបាលកិច្ច

1550 Middlesex Street Lowell, MA 01851
Phone: **978-458-0934** | at@rosataing.com



CONWAY

INSURANCE AGENCY

រយៈពេល២៥ឆ្នាំ ភ្នាក់ងារធានារ៉ាប់រងខុស្តរ័យបានបម្រើសហគមន៍ដោយធានារ៉ាប់រងគ្រប់មុខប្រកបដោយគុណភាពនៅតំបន់ញូអ៊ីងហ្គែន ។

យើងខ្ញុំជាភ្នាក់ងារបំពេញសេវាគ្រប់មុខដូចខាងក្រោម ៖

ការធានារ៉ាប់រងគ្រួសារ

- រថយន្ត
- ផ្ទះ
- ផ្ទះល្វែង
- គ្រឿងអលង្ការ
- វត្ថុសិល្បៈ
- វត្ថុបុរាណ

ការធានារ៉ាប់រងទីផ្សារ

- អចលនវត្ថុ
- សុវត្ថិភាពជំនួញ (Liability)
- សុវត្ថិភាពជំនួញ (Professional Liability)
- វិកខ័នម (Worker's Compensation)
- បន្ទដ័ស (Bonds)
- អ្នកមើលថែទាំ និងការវាស់ឡាន
- ធានារ៉ាប់រងពិការភាព និងជីវិត
- កម្មវិធីពិសេសផ្សេងៗទៀត

77 E. Merrimack Street, Lowell, MA 01852
Tel: 978-454-5054 | Fax 978-453-2480
www.conwayinsurance.com
សូមទាក់ទងមក ៖ ហ្វ្រីលីប មុត, អ្នកគ្រប់គ្រង

ការចុះឈ្មោះទ្វេដងរបស់ MCC ត្រៀម សិស្សវិន្យាល័យចូលរៀនមហាវិទ្យាល័យ

កម្មវិធីចុះឈ្មោះទ្វេដងរបស់មហាវិទ្យាល័យ Middlesex Community College សិស្សវិទ្យាល័យទទួលបានឪកាសដ៏មានតម្លៃដើម្បីលើកកម្ពស់បទពិសោធន៍ការសិក្សារបស់ខ្លួន។ ការចាប់យកវគ្គសិក្សាដំណាលគ្នា ជាទុនសម្រាប់វិទ្យាល័យ និងមហាវិទ្យាល័យ ធ្វើអោយសិស្សត្រៀមបានល្អប្រសើរ សម្រាប់មហាវិទ្យាល័យ និងធ្វើអោយសិស្សកាន់តែស្រួចស្រាវប្រកួតប្រជែងដាក់ពាក្យ— និងទទួលបានជោគជ័យនៅក្នុង---ការអប់រំជាន់ខ្ពស់។

Middlesex ផ្តល់ការចុះឈ្មោះសិស្ស
ទ្វេដង ជាមួយការទទួលបានធនធាន
សាលាពេញលេញ។ ក្នុងពេលដើរតត្បាត
សាលាក៏មានបញ្ហាសេវារៀនពីចម្ងាយ
តាមរយៈបណ្តាញយមជ្ឈមណ្ឌលសម្រាប់
ការចម្រើនលូតលាស់ ហៅកាត់ថា (ACE)
ការបង្រៀនសិស្សតាមផ្ទះ និងការផ្តល់ប្រឹក្សា
ដែលអាចជួយបញ្ជូនសិស្សទៅសាលា
មានរយៈពេល ៤ ឆ្នាំ។ Ellen Grondine
ជាព្រឹទ្ធបុរសទទួលបន្ទុកកិច្ចការភាពជា
ដៃគូ K-16 ការសិក្សា និងកិច្ចការសិស្ស
របស់ MCC ហៅការចុះឈ្មោះទ្វេដងថា
ជា “ការខិតខំប្រឹងប្រែងជាក្រុម។”

“លើសពីឪកាសទទួលបានទុនសម្រាប់មហាវិទ្យាល័យ ឬជលប្រយោជន៍ផ្នែកសេដ្ឋកិច្ចសន្សំលុយគ្រួសាររាប់ពាន់ដុល្លារ យើងមានបំណងបង្រៀនសិស្សពីដើមទំរាំពីរបៀបស្វែងរកធនធាន និងការគាំទ្រដែលមានស្រាប់ ដល់សិស្សរបស់យើងនៅ MCC” Grondine និយាយ។ “យើងដឹងថានេះនឹងរួមចំណែកដល់ការសិក្សារយៈពេលយូរ និងភាពជោគជ័យផ្ទាល់ខ្លួន។”

Anne Ford គ្រូភាសាអង់គ្លេសម្នាក់ នៅសាលា Innovation Academy Charter School នៅទីក្រុង Tyngsboro បាន បង្រៀនវគ្គចុះឈ្មោះទ្វេដងរបស់ MCC ចាប់តាំងពីនាងបានចាប់ផ្តើមបង្រៀន នៅសាលានេះ នៅក្នុងឆ្នាំ២០១៨ មក ម៉្លេះ។ ថ្នាក់របស់គាត់ មានទាំងវិញ្ញាសា ប្រឡងភាសាអង់គ្លេសកម្រិត១ តន្ត្រីនៃ អក្សរសាស្ត្រកុមារ ល្ខោនសម័យទំនើប ឧក្រិដ្ឋកម្ម និងការដាក់ទោស នៅក្នុង អក្សរសាស្ត្រ។ Ford ជឿថា ការចុះឈ្មោះ ទ្វេដងរបស់ MCC ផ្តល់ “ឪកាសអស្ចារ្យ” ដល់សិស្ស។

**“សិស្សរៀនវគ្គការចុះឈ្មោះទ្វេដង
កំពុងវិនិយោគលើអនាគតផ្ទាល់ខ្លួន” នាង**

និយាយ។ ពួកគេកំពុងតស៊ូដោយខ្លួនឯង អោយក្លាយជាសិស្សពូកែក្នុងពេលបច្ចុប្បន្ន ប៉ុន្តែកំពុងធ្វើខ្លួន អោយទទួលជោគជ័យ នៅពេលអនាគតជានិស្សិតមហាវិទ្យាល័យ ផងដែរ។ ពួកគេកំពុងកសាងជំនាញ ដែល



នឹងនាំប្រយោជន៍មកអោយពួកគេ នៅ
មហាវិទ្យាល័យ។”

Ford ជឿថា ការចុះឈ្មោះទ្វេដង
ដំណាលគ្នាមានផលប្រយោជន៍ច្រើន
ដូចជា មិនចាំបាច់រៀនវគ្គបំប៉នបន្ថែម មិន
បន្ថែមលើកិច្ចការមេរៀនធម្មតា មានសក្តា
នុពល បង្កើនទម្ងន់ GPA និងមិនរៀនវគ្គ
ផ្ដើម សម្រាប់មហាវិទ្យាល័យ មានភាព
ងាយស្រួលជាមួយបរិយាកាសស្រដៀងគ្នា
ដូចនៅវិទ្យាល័យ។

“វាជាបទពិសោធន៍របស់ខ្ញុំ ដែលសិស្សងើបឡើងតស៊ូវត្តចុះឈ្មោះទ្វេដង និងចង់ចុះឈ្មោះរៀនវត្តចុះឈ្មោះទ្វេដងច្រើនថែមទៀត កាន់តែឆាប់រហ័សដល់អស់វគ្គ” Ford និយាយ។ តាម រយៈកម្មវិធីចុះឈ្មោះទ្វេដងរបស់ Middlesex សិស្សបង្កើតការប្រែកាសាមហាវិទ្យាល័យពង្រីកជំនាញរបស់ពួកគេ និងសន្សំលុយថ្លៃបង់មហាវិទ្យាល័យ ក្នុងខណៈពេលពួកគេនៅក្នុងវិទ្យាល័យ។ មិនស្រឡាញ់អ្នកកើតទៅ?”

Jesena Kalabokis គឺជាសិស្សថ្មីនៅ
សាលា Innovation Academy Charter
School ដែលបានរៀនច្រើនវគ្គផ្តល់អោយ
ដោយការចុះឈ្មោះទ្វេដងរបស់MCC។នាង
ចាប់អារម្មណ៍ការជម្នះខ្លួននាង នៅពេល
នាងត្រៀមចូលមហាវិទ្យាល័យ និងសម្រប
តទៅទំព័រទី១៣

MCC's Dual Enrollment Prepares High School Students for College

In Middlesex Community College's Dual Enrollment program, high school students receive valuable opportunities to enhance their academic experience. Taking concurrent courses for high school and college credit

for college and to give themselves
a competitive edge in applying for -
and succeeding in - higher education.

Middlesex provides Dual Enrollment students with full access to campus resources. In the pandemic, this includes remote services through the libraries, Academic Centers for Enrichment (ACE), peer tutoring, and advising - who can help students transfer to four-year schools. Ellen Grondine, MCC's Dean of K-16 Partnerships, Academic & Student Affairs, calls Dual Enrollment a "team effort".

"Beyond the opportunity to earn college credit or the economic benefits of saving families thousands of dollars, we aim to teach students

Please see MCC's Dual Enrollment/13

Sophea Lowell Visa Services



Sophea Thy
ធី សោកា

694 Middlesex Street
LOWELL MA 01851

Cell: (978) 866-1359
Office: (978) 677-7568

(978) 656-8078

Sophea.thy@outlook.com

- ទិដ្ឋាការអន្តោប្រវេសន៍តាមរយៈគ្រួសារ (ប្តីប្រពន្ធ ឪពុកម្តាយ កូន និង បងប្អូន)

- ទិដ្ឋាការគូដណ្តឹង

- ការស្នើសុំសញ្ជាតិ

- ការលែងលះ

- ធ្វើសំបុត្រកំណើត និង លិខិតឆ្លងដែនអាមេរិច

សម្រាប់កូនលោកអ្នកដែលកើតនៅក្រៅសហរដ្ឋអាមេរិច.

- សារការី

- មានទទួលបកប្រែឯកសារ

SOPHEA LOWELL VISA SERVICES

«ភូមិសាស្ត្រនយោបាយ
ពិភពលោក»

នយោបាយសហរដ្ឋអាមេរិក បន្ទាប់ពី ឧណាល់ ត្រាំ

ដោយពិនសុខ-ថ្ងៃទី២៤មករា២០២១

ដំណើរជីវិតថ្មីរបស់លោកត្រាំ៖ គេមិនបានឃើញលោកអតីតប្រធានាធិបតីឧណាល់ត្រាំទេចាប់តាំងពីថ្ងៃលោកអស់ដំណែងមតិពិតមានបាននៅតែនិយាយពីលោក ពីវាស្នាមិនប្រាកដរបស់លោកនៅពេលអស់អំណាចទៅហើយថាលោកបានត្រឡប់ទៅភូមិគ្រឹះនៅរដ្ឋផ្លូរីដារបស់លោក នៅតំបន់ដ៏ថ្លៃថ្នូរនៅសហរដ្ឋអាមេរិក ។ លោកបានត្រូវគេរំពឹងទុកថានឹងទទួលការបន្តអំពីចម្លងដាក់ទោសលោក ដោយព្រឹទ្ធសភាថ្មី នាថ្ងៃទី៨កុម្ភៈខាងមុខ ដែលសមាសភាពគណបក្សសាធារណរដ្ឋ មានចំនួនតិចជាងខាងគណបក្សប្រជាធិបតេយ្យតាំងពីសប្តាហ៍ថ្ងៃទី២២មករា នេះទៅហើយ ពីព្រោះមានការស្បត់ចូលកាន់ដំណែងរបស់ព្រឹទ្ធសមាជិកថ្មីពីររូបក្នុងគណបក្សប្រជាធិបតេយ្យដែលទើបនឹងឈ្នះឆ្នោតនៅរដ្ឋដាឡា។

លោក ត្រាំ បានត្រូវសមាជិកសភាខាងលោក១៧រូប បានសម្រេចចិត្តបោះបង់លោកចោលឱ្យមើលចំនួនភាគច្រើនរបស់

គណបក្សប្រជាធិបតេយ្យដែលនឹងធ្វើឱ្យកិច្ចការពារខ្លួនលោកមានការលំបាកនឹងរៀបចំ នាលើកក្រោយនេះ។ មតិមួយចំនួននិយាយថា ការធ្វើអំពីចម្លងលោក ត្រាំនៅក្រោយពេលដែលលោកត្រាំលែងជាប្រធានាធិបតីទៅហើយនឹងជាការធ្វើខុស



នឹងរដ្ឋធម្មនុញ្ញច្នេះអាចនឹងមានការផ្លាស់ប្តូរនីតិវិធីដោយសារគណបក្សទាំង២មិនចង់ឃើញអំពើហិង្សាដែលបានកើតឡើង

នៅវិមានភាពិភពលោកពីថ្ងៃទី៦មករាដល់ម្សិញជាច្រើនថ្ងៃដោយលោក ត្រាំ ពុំមានអ្នកណាទទួលខុសត្រូវនោះទេក្រៅពីនេះលោកត្រាំនៅមានរឿងសំណុំរឿងខុសច្បាប់មួយចំនួនទៀតដែលត្រូវដោះសារជាមួយតុលាការក្នុងនាមជាប្រជាពលរដ្ឋធម្មតា

ដូចជារឿងមិនបានបង់ពន្ធដារច្រើនឆ្នាំ ដូចជារឿងប្តឹងផ្តល់ព័ត៌មានលាក់លាក់ដូចជាជំនួញសំណាក់កំរៃដ៏ច្រើនលាន

ទាំងនោះជាកង្វល់ដ៏មហាញ្ញកទៅថ្ងៃមុខទោះជាលោក ឧណាល់ ត្រាំ មានបំណងត្រឡប់មកកាន់នយោបាយវិញក៏ដោយ។ ម្យ៉ាងទៀត ថ្វីត្បិតតែបានសម្លេងឆ្នោតច្រើនមែនក៏ដោយជាង៧០លានសម្លេង លោកត្រាំបានចាញ់ឆ្នោតតាមបង្គោលដែលគណបក្សសាធារណរដ្ឋធ្លាប់តែឈ្នះនោះ ជាច្រើនកន្លែង ពីព្រោះតែមូលដ្ឋានរឹងមាំរបស់គណបក្សប្រជាធិបតេយ្យមិនបានប្តូរឥរិយាបថនោះទេ តែពួកប្រកាន់ប្រពៃណីសាធារណរដ្ឋ រាប់ទាំងវិហិតសាសនាសាធារណរដ្ឋ គឺគេមិនបានចេញទៅយោសនាគាំទ្រលោកត្រាំ ថែមទៀត ហេតុនោះហើយបានឆ្នោតលោក បាយដិន ឡើងជាង៨០លានសម្លេង ជាពិសេសមកពីតំបន់ប្រពៃណីសាធារណរដ្ឋ។

ត្រាំ បានទុកជាគោរពដ៏លំបាកឱ្យបាយដិន និង ហាវីសៈ ចំនួនមនុស្សស្លាប់ជាង៤០ម៉ឺននាក់ ដោយកូវីដ១៩នា១០ខែកន្លងមកនេះធ្វើឱ្យអាមេរិកក្លាយជាប្រទេសឆ្លងជម្ងឺរាលដាល ដ៏ច្រើនជាងគេក្នុងលោក (ច្រើនជាងអាមេរិកាំងស្លាប់នៅសង្គ្រាមលោកលើកទី២ទៅទៀត) - មនុស្សឥតការតទៅទំព័រទី១២

“តើខ្ញុំអាចទទួលបានព័ត៌មានពិតអំពី PFML នៅឯណា?”

ចម្លើយ៖ mass.gov/pfml

ស្វែងយល់អំពីថ្លៃសម្រាប់គ្រួសារ និងសម្រាកពេទ្យ

DFML
MA Department of Family and Medical Leave

ឌី ឌែមបូឌា ដេនី The Cambodia Daily

អត្ថបទដកស្រង់ និងទទួលការអនុញ្ញាតឱ្យធ្វើការចុះផ្សាយពី ឌី ឃែមប៊ូឌា ដេលី

តមកពីទំព័រទី ០១ ទ្រង់នរោត្តម រណឫទ្ធិ និងយាង...

យ៉ាងយូរដោយត្រូវទៅសម្រាកព្យាបាល
ព្រះកាយនៅគ្រៅប្រទេស ។

ផ្ទៃក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩
ខែមករា ឆ្នាំ២០២១នេះអនុប្រធានគណបក្ស
ហ្វ៊ុនស៊ិនប៉ិច លោក ហេង ចាន់ថា បញ្ជាក់
ថា សព្វថ្ងៃនេះ សង្កេតក្រុមព្រះ នរោត្តម
រណបូជី បានព្យាបាលព្រះរាជសុខភាព

អ្នកម្នាង អ៊ុក ផល្លា រណបូទ្រី ទទួលមរណភាព
រួមទាំងអ្នករួមជំងឺរោគមួយចំនួនទៀតរង
របួសធ្ងន់ស្រាល។

គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង
ទៅលើក្បួនព្រះទ័នាំងរបស់សម្តេចក្រមព្រះ
ជាលើកទីបំផុត ក្រោយពេលលើកទីមួយ
បានកើតឡើងនៅក្នុងខេត្តកំពង់ចាម បណ្តាល



ជាសះស្បើយវិញហើយ។ លើសពីនេះព្រះអង្គ
នឹងអាចដឹកនាំការងារក្នុងគណបក្សវិញបាន
ថែមទៀតផង។

លោកបន្តថា បច្ចុប្បន្នព្រះអង្គកំពុងគង់នៅប្រទេសបារាំងនៅឡើយ និងកំពុងព្យាយាមរកជើងហោះហើរ ដើម្បីធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។

អនុប្រធានគណបក្សបនេះអះអាងថា សម្តេចព្រះប្រធាននឹងយាងមកជីកនាំគណបក្ស រាជានិយមមួយនេះ ក្នុងពេលឆាប់ៗនេះពោល គឺក្នុងពេលស្ថានភាពជំងឺកូវីដ១៩បានធូស្រាល ហើយមានជើងយន្តហោះមកកាន់កម្ពុជា។

កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន
តែងតាំងបុត្ររបស់ព្រះអង្គ ១អង្គ គឺព្រះអង្គ
ម្ចាស់ នរោត្តម ចក្រវុឌ្ឍ ជាប្រធានស្តីទីរបស់
គណបក្សជាតិនិយមហ្នឹងសុំនិមិត្តាភាព។ កាលណោះ
សម្តេចក្រុមព្រះនៅសម្រាកព្យាបាលព្រះរាជ
សុខភាពនៅប្រទេសបារាំងនៅឡើយ។

កាលពីខែមិថុនា ឆ្នាំ២០១៨ ក្បួនព្រះ
ទីនាំងរបស់ទ្រង់នរោត្តម រណបត្តិ បានជួប
គ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តឈ្នួល
មួយគ្រឿងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
បណ្តាញឱ្យព្រះអង្គរងរបួសធ្ងន់ធ្ងរ ហើយត្រូវ
បានបញ្ជូនទៅព្យាបាលនៅក្រៅប្រទេស។
គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្តាលឱ្យ

ឱ្យអ្នកមានអ៊ីក ផល ងាយប្រសព្វនឹងធម៌ផងដែរ។

អនុប្រធានគណបក្សហ៊ុនស៊ីនប៊ុច ដែល
បញ្ជាក់ថា រចនាសម្ព័ន្ធក្រោមការដឹកនាំរបស់
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបាន
រៀបចំរួចរាល់ហើយ គឺមានគ្រប់ជាន់ថ្នាក់
ទាំងអស់ តាំងពីលើដល់កោមដល់ថ្នាក់លើ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សកម្មជនចាស់ៗដែលធ្លាប់គាំទ្រគណបក្សរាជានិយមមួយនេះ ចូលរួមជាមួយគណបក្សហ៊ុនសែនបិទទៀងវិញទៅតែផង។

សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ធ្លាប់បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតដែលរៀបចំឡើងដោយអ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ ប៉ុន្តែអំណាចមិនបានធ្លាក់លើដៃរបស់ព្រះអង្គទាំងស្រុងទេ ដោយអតីតនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលលើកបន្តបដោយវៀតណាមបានឡាំប៉ាចំពោះលទ្ធផលឆ្នោតរហូតនាំឱ្យមានការសម្របសម្រួលបង្កើតជាសហនាយករដ្ឋមន្ត្រីទី១ និងទី២ តែម្តង។

ចាប់តាំងពីអាណត្តិទី១មក គណបក្ស
រដានិយមមួយនេះ ក៏កាន់តែធ្លាក់ចុះនូវ
ប្រជាប្រិយភាពជាបន្តបន្ទាប់ រហូតដល់លែង
មានអាសនៈនៅក្នុងរដ្ឋសភាតែម្ដង។

អ្នកវិភាគនយោបាយ ធ្លាប់លើកឡើង
ថា គណបក្សហ៊ុនស៊ីនប៉ូច នឹងមិនអាចស្តារ
ប្រជាប្រិយភាពឡើងវិញបានជាដាច់ខាតទៅ
ថ្ងៃអនាគត។

អគ្គលេខាធិការបក្សប្រជាធិបតេយ្យមូលដ្ឋានថា
មាតុភូមិនិរុត្តន៍របស់ភាគីលោក សមរង្ស៊ី មិនអាចទៅរួច
ទេ បើគ្មានភ្លើងខ្សែរពីលោក ហ៊ុន សែន

By ឌី ខេមបូឌា ដេលី - January 21, 2021

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ
មូលដ្ឋាន GDP អះអាងថា ការធ្វើមាតុភូមិ
និរត្តន៍របស់មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង
នឹងភាគីលោក សមរង្ស៊ី នឹងមិនអាចទៅរួច

ក្រោមហេតុផលរដ្ឋអំណាចរបស់លោកហ៊ុន សែន មិនព្រមផ្តល់សុពលភាព លិខិតឆ្លងដែន និងមិនផ្តល់ទិដ្ឋការឬវិហ្សាដល់ពួកគេឡើយ។ យ៉ាងណាក៏ដោយ ការធ្វើអតុក្ខមិនវត្តន៍ របស់មន្ត្រីជាន់ខ្ពស់គណបក្សសមរង្ស៊ីជាតិ



ទេប្រសិនបើមិនមានភ្លើងខ្សែព័ត៌មាន លោក ហ៊ុន សែន។

អគ្គលេខាធិការគណបក្ស GDP បណ្ឌិត សាម អ៊ុន បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិមិនហ៊ាន ហើយក៏មិនមានចេតនាពិតប្រាកដក្នុងការវិលត្រលប់ចូលកម្ពុជានោះទេ។ ប៉ុន្តែពួកគេចេះតែបន្តនិទានរឿងវិលចូលស្រុក ដើម្បីកុំឱ្យមហាជនភ្លេច និងកុំឱ្យអ្នកគាំទ្រអស់សង្ឃឹមលើបក្សខ្លួនតែប៉ុណ្ណោះ។

ការអះអាងនេះធ្វើឡើងបន្ទាប់ពីអនុប្រធាន
គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ
បានប្រកាសពីបរាជ័យនៃការធ្វើមាតុភូមិ
និរត្តន៍របស់ខ្លួនចូលទៅប្រទេសកម្ពុជាជាថ្មី
ទៀត កាលពីពាក់កណ្តាលខែ មករា នេះ

ទាំង២លើកកន្លងមកនោះ សុទ្ធតែត្រូវបរាជ័យ ទាំងស្រុង ទាំងការធ្វើមាតុភូមិនិរុត្តន៍ដើម្បី ផ្លូវលំ និងការផ្សះផ្សាជាតិជាមួយប្រមុខ រដ្ឋាភិបាលលោក ហ៊ុន សែន។

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មិនត្រូវបានគេអនុញ្ញាតឱ្យឡើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ឆ្ពោះទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ប្រទេសសិង្ហបុរី នោះទេ ពីព្រោះអ្នកស្រីមិនមានទិដ្ឋការដើម្បីចូលប្រទេសកម្ពុជាឡើយ។

ដោយឡែក យុទ្ធនាការមោក្ខភូមិនិរុត្តន៍
៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលដឹកនាំដោយ
លោក សម រង្ស៊ី តទៅទំព័រទី១៨

«សុខភាពអ្នក»


ឮសម្លេងក្នុងត្រចៀក Tinnitus ជាជម្ងឺផ្លូវចិត្ត

ការស្តាប់ជាវិញ្ញាណមួយ ក្នុងចំណោមវិញ្ញាណ៥របស់មនុស្សដ៏សំខាន់មួយនៅក្នុងត្រចៀកដែលធ្វើឱ្យមនុស្សស្តាប់នឹងឮ ហើយយល់ពីទំនាក់ទំនង ដឹងពីគ្រោះថ្នាក់ ដឹងហើយចងចាំទៅជាចំណេះ មិនតែប៉ុណ្ណោះនាំឱ្យយើងរីករាយ ឬក៏តទុក្ខបាន ដោយសារតែសម្លេងដែលឮនោះទៀតផង ។

រីឯការស្តាប់មិនឮ គេហៅថាៈឆ្លង់ ឬក៏ឮសម្លេងដែលមិនមានរូបពិត។ វិវេកវាយគឺជាជម្ងឺ ដែលពេទ្យព្យាបាលក៏រឹតតែប្រសើរ ជួយគ្នាដឹងកាលពី៣០ឆ្នាំមុនសោះ គេហៅថាៈជម្ងឺឆ្លង់ ដែលព្យាបាលមិនជា គេយកទៅដាក់ពេទ្យឆ្លង់ ក៏ប៉ុន្តែឱ្យនេះ គេហៅថាៈជម្ងឺផ្លូវចិត្ត ពីព្រោះគេអាចមើលជាដាច់ស្រឡះវិញបាន។

មានមនុស្សខ្លះ ស្រាប់តែមានឮសម្លេងក្នុងត្រចៀក ដូចជូនម៉ាស៊ីនឡានបញ្ជោះចោល ជូនកាលឮដូចជាឃុំខ្មែរខ្មា ជូនកាលឮដូចសម្លេងមនុស្សនិយាយ ជូនកាលឮរង្វង់រង្វ័វ ដាច់ៗ មិនច្បាស់ជាសម្លេងអ្វី មិនចេះចប់ ។ មានមនុស្សចំណាស់ម្នាក់នោះ មានឮសម្លេងក្នុងត្រចៀក៥ឆ្នាំហើយ ឮដូចជាផ្លូវលាន់ឬញួយផែនដី បើទោះជាខ្លួននៅជិះទូកកណ្តាលបឹងតែម្នាក់ គ្មានសម្លេងអ្វីបន្តិចក៏ដោយ ម្នាក់នោះជឿថា ដោយសារតែខ្លួនមិនបានថែទាំត្រចៀកឱ្យបានជិតដល់ ទើបទៅជាយ៉ាងហ្នឹង។

យុវជនម្នាក់ទៀតធ្លាប់ឮសម្លេងមនុស្សនិយាយមករកខ្លួន ជូនកាលស្តាប់ឮគេនិយាយពិន្ទុន ពីទីឆ្ងាយ ហើយសម្លេងនោះរំខានមិនឱ្យដាក់លក់បានស្តាប់ទេ គេមានអាការៈរបៀបនេះ៣-៤ឆ្នាំ បន្ទាប់ពីរៀននៅមហាវិទ្យាល័យ យ៉ាងប្រឹងប្រែងរហូតដល់បានលទ្ធផលប្រសើរ ប៉ុន្តែការខិតខំប្រឹងរៀនពេកទៅ បណ្តាលឱ្យមានជម្ងឺផ្លូវចិត្តមួយ ដែលបណ្តាល



ឱ្យយុវជននោះក្លាយទៅជាពិការកម្លាំងកាយ និងចិត្តធ្វើអ្វីមិនបាន បាត់បង់ការចងចាំ ការគិតត្រឹមត្រូវ អស់រលីង និងយាយតែម្នាក់ឯងក៏មាន... ថ្ងៃមួយនោះសម្លេងក្នុងត្រចៀក បានប្រាប់យុវជននោះថាៈចូរឯងសម្លាប់ខ្លួនទៅ រូបកាយឯងគ្មានប្រយោជន៍អ្វីទៀតទេ

ធ្វើអ្វីក៏មិនបានការដែរ... រហូតដល់យុវជននោះធ្វើតាម ហើយលេបថ្នាំសម្លាប់ខ្លួន ដោយថ្នាំគ្រាប់មួយប្រអប់ តែសំណាងល្អ បានពេទ្យសង្គ្រោះបន្ទាន់បានជួយឱ្យរួចជីវិត ហើយទទួលការព្យាបាលរហូតដល់បានជាសះស្បើយ។

អាការជម្ងឺ
ជាជម្ងឺដែលគេមិនសូវស្គាល់ តែវេជ្ជបណ្ឌិត

ម្នាក់បានឮរាល់ថា គេបានរកជម្ងឺនោះនៅក្នុងត្រចៀកតែមិនឃើញថាមានបញ្ហាអ្វីនោះទេ ដល់ក្រោយមកទើបគេដឹងថា ជាជម្ងឺរលាកខួរក្បាល នៅត្រង់រង្វង់កន្លែងដែលទទួលសម្លេងទៅវិញសោះ។ ទំនាក់ទំនងជាមួយនឹងសម្លេង នៅក្នុងខួរក្បាលមាន៥កន្លែង

ដែលនៅពេលដែលមានរង្វង់មួយណាមួយក៏ខានដល់ទំនាក់ទំនងនៅកន្លែង៤ទៀតនៃខួរក្បាល ដែលបណ្តាលឱ្យសេសសល់ខូច ចរន្តទាក់ទង វាធ្វើឱ្យឮជាសម្លេង ញ័រញ័រ ខ្លះខ្លះពេញក្នុងត្រចៀក នាំឱ្យពិបាកក្នុងចិត្ត ដេកក៏មិនលក់ ឈឺចាប់ពេញក្បាល អស់កម្លាំងកាយកម្លាំងចិត្ត អាចរកសម្លាប់ខ្លួនបាន... ដែលសម្លេងនោះទោះជាមនុស្សឆ្លង់សោះ ក៏ឮសម្លេងនោះដែរ ពីព្រោះវាជាជម្ងឺខួរក្បាល ពុំមែនជាជម្ងឺត្រចៀកទេ។

វិធីព្យាបាលដោយធម្មជាតិ
ការស្រាវជ្រាវតាមវិទ្យាសាស្ត្រនៅប្រទេសស្វីយ អែដៈLaboratoire New Nordic បានរកឃើញតួនាទី ដែលគេផ្សំជាគ្រាប់ថ្នាំលេប ចម្រាញ់ខាបចេញពី (Sarrassin, myrtilles, galanga, Houblon, vit. B3, C, Magnesium) ហើយក្នុងនោះមានផ្សំជាពិសេសជាមួយ Ginkgo ដែលជាសារជាតិ នាំឱ្យមានការព្យាបាលនឹងថែទាំការស្តាប់សម្លេង ឱ្យបានឮយ៉ាងល្អ។

ថ្នាំគ្រាប់ «តួន» មានលក់នៅតាមឱសថស្ថាននៃប្រទេសបារាំង ទូរស័ព្ទ 01 85 49 35 05 វេបសាយ www.vitalco.com ។

ថ្នាំគ្រាប់មួយមុខទៀត ដែលគេលក់តាមអនឡាញទំនងជាមានប្រសិទ្ធភាពសម្បូរដែរដោយមានអ្នកបានទទួលកាតសាកល្បងកោតសរសើរច្រើនមានឈ្មោះថាស្វ័យស្វាស្ត្រស្ងាត់ស្ងាត់ការនៅខេត្ត Delaware សហរដ្ឋអាមេរិក ។

We're OPEN

Lowell Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពឡូវែល
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺ COVID-19
តាមរយៈ Telehealth
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (978) 455-7992

We're OPEN

Lynn Primary Care Center
OPEN DURING COVID-19 PANDEMIC

Telehealth

Primary Care & Behavioral Health



មណ្ឌលពិនិត្យសុខភាពលីន
បន្តបើកទ្វារបម្រើសេវាសុខភាពជូនអ្នកជំងឺទាំងអស់ក្នុងសហគមន៍
ក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺ COVID-19
តាមរយៈ Telehealth
សេវាផ្នែកពេទ្យគ្រួសារនិងសុខភាពផ្លូវចិត្ត
Call: (781) 780-7755

សហរដ្ឋអាមេរិក និយាយថា សកម្មភាពរូបិយប័ណ្ណវៀតណាម "មិនសមហេតុផល" ប៉ុន្តែទប់លើពន្ធនៃទំនិញនាំចេញឬនាំចូល

ដោយ៖ Reuters, Wire Service Content Jan. 16, 2021, at 6:51 a.m.

សហរដ្ឋអាមេរិក បាននិយាយថា សកម្មភាពរូបិយប័ណ្ណវៀតណាម "មិនសមហេតុផល" ប៉ុន្តែទប់លើពន្ធនៃទំនិញនាំចេញឬនាំចូល។

រូបភាពឯកសារ៖ លុយដុល្លារវៀតណាមបង្ហាញនៅប្រទេស៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ REUTERS/Thomas White/Illustration/File Photo REUTERS

ដោយ៖ DAVID LAWDER

WASHINGTON (Reuters) – រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា សកម្មភាពរបស់វៀតណាម បញ្ចុះតម្លៃរូបិយប័ណ្ណរបស់ខ្លួន "មិនសមហេតុផល" និងរឹតបន្តឹងពាណិជ្ជកម្មអាមេរិក ប៉ុន្តែមិនបានចាត់វិធានការបន្ទាន់ ដើម្បីដាក់ទណ្ឌកម្មលើពន្ធនៃទំនិញនាំចេញឬនាំចូលទេ។

ការបញ្ចេញលទ្ធផលនៃការស៊ើបអង្កេតផ្នែក ៣០១ លើការអនុវត្តរូបិយប័ណ្ណវៀតណាម កាលពីសប្តាហ៍នេះ បាននិយាយថា ខ្លួននឹងបន្តធ្វើការវាយតម្លៃជម្រើសដែលមានទាំងអស់ ដើម្បីកែតម្រូវស្ថានភាព។ ដំណើរការនោះ នឹងបញ្ជូនបន្តទៅរដ្ឋបាលរបស់លោក ចូ បាយដិន ជាប្រធានាធិបតីជាប់ឆ្នោត បក្ស

ប្រជាធិបតេយ្យ ដែលនឹងចូលកាន់តំណែងនៅថ្ងៃពុធ នេះ។

ក្រសួងរតនាគារជាតិអាមេរិក នៅក្នុងខែធ្នូ បានហៅប្រទេសវៀតណាមថាជា "អ្នកមានឧបាយ បោកបញ្ឆោតរូបិយប័ណ្ណ" ដោយសារតែការកើនឡើង ចំនួនពាណិជ្ជកម្មលើសរបស់វៀតណាម ជាមួយ សហរដ្ឋអាមេរិក ជាចំនួនលើសគណនេយ្យរូបិយប័ណ្ណ សាកល និងការអនុវត្តន៍ទីផ្សារប្តូរប្រាក់ បរទេសធ្ងន់ធ្ងរ ដើម្បីទប់តម្លៃរូបិយប័ណ្ណដុល (dong) របស់ខ្លួន។

ក្រុមអ្នកជំនួញ និងអ្នកជំនាញខាងផ្នែក ពាណិជ្ជកម្ម ខ្លាចក្រែងតែរឿងនេះនឹងធ្វើអោយពន្ធលើទំនិញនាំចេញឬនាំចូល នៅក្នុងការស៊ើបអង្កេត របស់ USTR ដែលបានបើកកាលពីខែតុលា ជាការ បាញ់មួយផ្នែកពីបក្សសាធារណៈរដ្ឋរបស់លោក ត្រាំ ដែលដាក់ទណ្ឌកម្មលើពន្ធនៃទំនិញនាំចេញឬនាំចូល ក្នុងអំឡុងពេល៤ ឆ្នាំនៃការកាន់តំណែងរបស់លោក។

USTR បាននិយាយថា ខ្លួនបានប្រឹក្សាយោបល់ ជាមួយក្រសួងរតនាគារជាតិ ស្តីពីគោលនយោបាយ អត្រាប្តូរប្រាក់របស់វៀតណាម។

"ជាទីស្នើ គោលនយោបាយ និងការអនុវត្តមិន ត្រឹមត្រូវ ដែលនាំអោយមានការវាយតម្លៃរូបិយប័ណ្ណ ខុស ធ្វើអោយខូចប្រយោជន៍កម្មករ និងអ្នកជំនួញ

អាមេរិក និងត្រូវតែដោះស្រាយ" តំណាងពាណិជ្ជកម្ម អាមេរិក លោក Robert Lighthizer បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍។ ខ្ញុំសង្ឃឹមថាសហរដ្ឋអាមេរិក និងវៀតណាមអាចស្វែងរកផ្លូវមួយសម្រាប់ដោះស្រាយ ការព្រួយបារម្ភរបស់យើង។"

រដ្ឋាភិបាលវៀតណាម បាននិយាយកាលពី ថ្ងៃសៅរ៍ថា ខ្លួនស្វាគមន៍ការសម្រេចចិត្តរបស់ USTR ដោយធ្វើការពិពណ៌នាថាជា "លទ្ធផលវិជ្ជមាន" នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអ្នកជំនួញ មកទាំងពីរប្រទេសវៀតណាម និងអាមេរិក។

"វៀតណាម នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ ខ្លួន បើកទីផ្សាររបស់ខ្លួន និងលើកកម្ពស់ការជជែកគ្នា លើគោលនយោបាយ និងផ្សារភ្ជាប់ការអនុវត្តកិច្ច ព្រមព្រៀងអោយបានខ្ជាប់ខ្ជួន រវាងភាគីទាំងពីរ ដើម្បីរក្សាស្ថេរភាពទំនាក់ទំនងពាណិជ្ជកម្ម ជាមួយ គោលដៅពាណិជ្ជកម្មមួយមានគុណភាព មាន ចេរភាព និងមានផលចំណេញទៅវិញទៅមក" រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

ការស៊ើបអង្កេតផ្នែក ៣០១ ត្រូវបានកំណត់ ធ្វើឡើងក្រោយពីបញ្ញត្តិមួយនៅក្នុងច្បាប់ពាណិជ្ជកម្ម អាមេរិក គឺជាឧបករណ៍ដូចគ្នាដែល Lighthizer បាន ប្រើដើម្បីបោសសំអាតសង្គ្រាមពន្ធលើទំនិញនាំចេញ ឬនាំចូលប្រឆាំងនឹងប្រទេសចិន ដែលនាំអោយ

មានការដាក់ទណ្ឌកម្មលើទំនិញនាំចេញឬនាំចូល របស់អាមេរិក ក្នុងមួយឆ្នាំមានតម្លៃស្មើនឹង ៣៧០ ពាន់លានដុល្លារ ដែលបាននាំចូលពីប្រទេសចិន និងបានធ្វើអោយក្រុមហ៊ុនជាច្រើន បានប្តូរទិសដៅ សង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសចិន។ វៀតណាម គឺជា អ្នកទទួលបានផលចំណេញពីការវិនិយោគពីក្រុមហ៊ុន ទាំងនោះ កំពុងស្វែងរកស្វែងរកពន្ធលើទំនិញ នាំចេញឬនាំចូលរបស់អាមេរិក ដូចអាមេរិកធ្វើលើ ប្រទេសចិន។

ការសម្រេចចិត្តរបស់ USTR ដើម្បីទប់ការបញ្ជា រយកពន្ធលើទំនិញនាំចេញឬនាំចូលប្រឆាំងទំនិញ វៀតណាម បានផ្តល់អ្នកដែលបានជ្រើសតាំងរបស់ លោកបាយដិន ធ្វើជាតំណាងពាណិជ្ជកម្មគឺលោកស្រី Katherine Tai មានដង្ហើមដកខ្លះនៅក្នុងការសម្រេច ចិត្តចូលកៀកជិតវៀតណាម។

អ្នកនាំពាក្យក្រុមបណ្តោះអាសន្នរបស់លោក បាយដិន បានបដិសេធមិនផ្តល់យោបល់លើ ការសម្រេចចិត្តរបស់ USTR ។

រដ្ឋាភិបាលវៀតណាម បាននិយាយថា ក្រសួង ពាណិជ្ជកម្ម និងទីភ្នាក់ងារពាក់ព័ន្ធរបស់ខ្លួនតាំងចិត្ត ជជែកជាមួយ USTR ដើម្បីដោះស្រាយបញ្ហាកំពុង ប្រឈម នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើម្បីបិទបញ្ចប់ការស៊ើបអង្កេតជាផ្លូវការ។

(ធ្វើសេចក្តីរាយការណ៍ដោយ David Lawder; រាយការណ៍បន្ថែមដោយ Khanh Vu នៅ Hanoi; ពិនិត្យ ដោយ Will Dunham, Chris Reese, Aurora Ellis និង Frances Kerry)



មណ្ឌលពិនិត្យសុខភាពលីន Lynn Primary Care Center

លោកវេជ្ជបណ្ឌិត ម៉ី សុខារិទ្ធ, M.D.
Sokharith Mey, M.D.

ឥឡូវនេះបើកទទួលយកអ្នកជំងឺថ្មី
Now Accepting New Patients

អាសយដ្ឋាន

280 Union Street, Unit 402 • Lynn, MA 01901 • (781) 780-7755

ទទួលយកម៉ាសហើល, មេឌីយ៉ែ និងធានារ៉ាប់រងសុខភាពផ្សេងៗទៀត
បុគ្គលិករបស់យើងខ្ញុំនិយាយភាសាខ្មែរ



ជំងឺទូទៅ
Family Medicine
សុខភាពផ្លូវចិត្ត
Behavioral Health

We Accept MassHealth, Medicare and Other Health Insurances
Our Staff Speaks Khmer

តមកពីទំព័រទី ០៧ នយោបាយ ឧណាល ត្រម....

ឡើងដំណើរនាគ្រប់ទីកន្លែង(គ្មានសុខភាពល្អមិនអាចបញ្ជូនម៉ាស៊ីនសេដ្ឋកិច្ចបានទេ)-គ្មានការថែទាំវិស័យកាសែតស្តាប់កំដៅសម្រាប់ពិភពលោក - ប្រទេសបែកបាក់សាមគ្គីប្រកាន់ពណ៌សម្បុរយ៉ាងធ្ងន់ធ្ងរ ពន្យុះឱ្យមានកុហកម្មហិង្សាប្រឆាំងវិមានកាតិកុល ដោយក្រុមហិង្សាស្តាំផុតរបស់ត្រាំ - ទំនាក់ទំនងឆ្លងអាត់ឡង់ទីក៍ បានត្រូវគេលែងទុកចិត្តអាមេរិកាំង-នៅផ្នែកខាងអាស៊ីប៉ាស៊ីហ្វិកប្រទេសចិនបានអុកឡុក ដោយគ្មានខ្លាចចិត្ត បង្កសេដ្ឋកិច្ចនៅសមុទ្រចិនខាងត្បូងឈ្លានពានប្រទេសតូចតាច ក្នុងល្បឿនយ៉ាងអស្ចារ្យ -លើកចិនឱ្យក្លាយជាមហាអំណាចកំពូលពិភពលោក ដោយមិនដឹងខ្លួន មកទល់ពេលនេះ ។ ទាំងអស់នេះសុទ្ធតែត្រូវរដ្ឋបាលលោកដោបាយជិនត្រូវដោះស្រាយជាអាទិភាពទាំងអស់ មិនថាត្រូវប្រើពេលអស់ពុំណាស់ទេ ។ កេរដំណែលរបៀបនេះមិនបានជំនួយដល់ការរៀនសូត្ររបស់ប្រទេស និងរបស់ពលរដ្ឋអាមេរិកាំងទេ ពីព្រោះតែត្រូវត្រឡប់ក្រោយ ដើម្បីទៅជួសជុលអ្វី ដែល ឧណាល ត្រាំ បានធ្វើឱ្យខូចខាត ទើបអាចបន្តទៅមុខទៀតបាន។ គេនឹងបានឃើញចំណាត់ការអាទិភាពទាំងនោះ និងកើតឡើងបន្តបន្ទាប់ បន្ទាន់គ្នា តែដែលយើងនឹងមិនបានឃើញនោះ គឺអ្វីដែលកើតនៅទីឆ្ងាយ នៅក្រៅប្រទេស ដែលមន្ត្រីរដ្ឋបាល បាយជិន និងយកនយោបាយថ្មីទៅអនុវត្ត នៅឯនាយសមុទ្រ។

សហរដ្ឋអាមេរិកនៅជាមួយពិភពលោកៈ ចំណងមិត្តភាពជាមួយប្រទេសជាច្រើន មិនថាតែពួកប្រទេសកុម្មុយនីស្តទេ សូម្បីតែពួកសម្ព័ន្ធមិត្ត ក៏លែងទុកចិត្តសហរដ្ឋអាមេរិកដៃជួរហើយ នាឱកាសជាដំបូងនេះ លោក បាយជិន នឹងទៅធ្វើឱ្យត្រឡប់ក្រោយវិញនូវ ១-សន្ធិសញ្ញាស្តីពីកំដៅពិភពលោកដែលមានប្រទេស១៩០ជាសមាជិក ដែលជាការខិតខំយកចិត្តទុកដាក់អាមេរិកាំងនូវប្រទេសធំតូចក្នុងជំនឿនឹងបំណងដូចគ្នា(សហភាពអឺរ៉ុបអបអរនឹងដោបាយជិនតែបានទៅចាប់ដែកស៊ីជាមួយប្រទេសចិនជ្រុល ពីព្រោះមិនទាន់កក់ក្តៅនឹងមិត្តភាពជាមួយអាមេរិកនៅឡើយ) ២-ពង្រឹងសម្ព័ន្ធភាពនៅអាស៊ាន នៅតំបន់ប៉ាស៊ីហ្វិក ដែលអាមេរិកបានដើរចោលទុកឱ្យចិនអុកឡុកបានតាមអំពើចិត្តនាពេលមុន (អូស្ត្រាលី ឥណ្ឌា ជប៉ុន តាយ

វ៉ាន ធ្លាប់គ្មានជម្រើសអ្វី ត្រូវរកមធ្យោបាយការពារប្រទេសដោយខ្លួនឯង) ៣- ពង្រឹងកម្លាំងជាមួយ«អូតង់»ឡើងវិញ ពីព្រោះអង្គការនោះជាកម្លាំងលោកសេរីទាំងមូល



ដែលអាមេរិកាំងយកទៅប្រើ សម្រាប់ការពារនិងពង្រីកឥទ្ធិពល នៅក្នុងសាកលលោក ៣-ចូលរួមជាសមាជិកអង្គការសុខភាពពិភពលោក ដែលប៉ុន្មានឆ្នាំមកហើយចិនយកបានវេទិកាពិភពលោកដ៏ធំមួយសម្រាប់ប្រើយោសនាកុម្មុយនីស្តតាមចិត្ត ដោយគ្មានអាមេរិកាំងនៅទីនោះ(ដែលជាបុព្វហេតុនៃពត៌មានពីកូរ៉េ១៩៨៥នៅប្រទេសចិន តែដំណឹងចេញមកយ៉ាងយឺតពេល ចិននឹងអ.ស.ប.លាក់ដំណឹង ក្រោយ៣ខែពិមេរោគភាគត្បាត ទើបមានប្រតិកម្មការពារពិភពលោកយឺតពេលអស់) ៤-នៅអាស៊ានមានប្រទេស៣ដែលនៅក្នុងក្រសែភ្នែកនៃ ដោ បាយជិន គឺកម្ពុជា ឡាវ និងហ្វីលីពីន ជាប្រទេសកំពុងនៅក្រោមឥទ្ធិពលចិន បានបាត់បង់លទ្ធិប្រជាធិបតេយ្យ បាត់បង់ការគោរពសិទ្ធិមនុស្ស និងប្រព្រឹត្តិអំពើពុករលួយ ៥-នយោបាយនៅសមុទ្រចិន ទំនងជាមិនមានការផ្លាស់ប្តូរធំដុំទេ នៅមហាសាគរប៉ាស៊ីហ្វិក គឺអាមេរិកនៅនៅរក្សាគំនាបយោធាជាមួយចិន ហើយសហការជាមួយកូរ៉េខាងត្បូង តាយវ៉ាន់ និងជប៉ុន(វៀតណាមមិនទាន់ថាយ៉ាងណានោះទេ)ជិតស្និទ្ធជាងមុន ៦-នៅមជ្ឈិមបូព៌ា អាចនឹងមានការចរចាស្តីពីការដាក់សន្ធិសញ្ញាស្តីពីនូក្លេអ៊ែរឡើងវិញ... ។ល។

កម្ពុជាបន្ទាប់ពីរដ្ឋកាល ឧណាល ត្រាំ ដោយសារលោកប្រធានាធិបតីត្រាំចូលចិត្ត

និយាយមិនពិត ព្រឹត្តិការដែលថាគួរសង្ស័យនៅកម្ពុជា មិនមានវិវត្តន៍ទៅកាន់លទ្ធិសេរីនិយមទេ មិនតែប៉ុណ្ណោះវិវត្តន៍ធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំខិតខំទៅកាន់តែជិតចិនថែមទៀតដើម្បីរស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ, ដែល

នៅដើមអាណត្តិនៃលោកប្រធានាធិបតីថ្មីដោបាយជិនគេដាក់នយោបាយសម្រាប់កម្ពុជាលោក ហ៊ុន សែន នៅក្នុងកន្ត្រក

កុម្មុយនីស្ត ប្រទេសដែលតែត្រូវចាត់ការជាមួយនឹងប្រទេសអាស៊ានឯទៀតដែលឯករាជ្យ ។ ហេតុនេះហើយប្រសិនបើសហគមន៍ខ្មែរ ដ៏ច្រើនលើសលុបនៅក្រៅប្រទេស ជាពិសេសក្រុមខាងគាំទ្រគណបក្សប្រជាធិបតេយ្យឱ្យឈ្នះឆ្នោតបើមិនជួយជម្រុញរដ្ឋបាលលោក បាយជិន ឱ្យយល់ច្បាស់ពីចំណងកុម្មុយនីស្តហើយគឺតពីបញ្ហាដោះកម្ពុជាទេនោះ ដំណោះស្រាយកម្ពុជានឹងមិនមានការដាក់លាក់នឹងរបស់រហូន នោះទេ ។ អាមេរិកគេប្រាប់ហើយថាគេនឹងមិនរំលំរដ្ឋបាលបច្ចុប្បន្ននោះទេ តែគេនឹងជួយប្រទេសឱ្យវិវត្តន៍ទៅប្រជាធិបតេយ្យនិងគេរសិទ្ធិមនុស្សបាន។ មើលពីទិសនេះគណបក្សប្រឆាំង ដែលសម្បូរអ្នកការពារនៅសហរដ្ឋអាមេរិកនេះ គួរប្រញាប់សម្លឹងទៅរកអាមេរិកឱ្យជួយបក្សប្រឆាំងទៅរកភាពចុះសម្រុងគ្នាដើម្បីចូលរួមការបោះឆ្នោតសេរីឱ្យជឿបាននៅឆ្នាំ២០២២៣ជាអាទិភាពជាប្រញាប់បំផុត ដែលអាមេរិកគេជួយបាន កុំរង់ចាំទឹកភ្លៀងឱ្យសោះ បើចង់ជួយប្រទេសឱ្យប្តូរអ្នកកាន់អំណាច ។



LEGEND
MOTOR GROUP, INC.

ហាចជួលជួលថយត្រូវ លេខ១៩

មានសេវាជួលជួលថយត្រូវគ្រប់ប្រភេទ
រយៈពេល ប៉ះ បុក ខូចខាត និងក្រពើតមែន រឺទេ ?

ទូរស័ព្ទ 978-458-2085

COLLISION REPAIR

BEEN IN AN ACCIDENT?
FROM DENTS TO TOTALED,
WE CAN FIX IT ALL.



យើងរៀបចំសេវាថយត្រូវ នៅពេលត្រូវការ, ធ្វើការជាមួយនិង
ក្រុមហ៊ុនធានារ៉ាប់រងរបស់លោកអ្នកនិងរៀបចំរាល់ឯកសារទាំងអស់។
ការពេញចិត្តរបស់លោកអ្នក គឺជាអាជីវកម្មរបស់យើង។

115 Rock St. Unt #7 Lowell, MA 01854

តមកពីទំព័រទី ០៦

ការចុះឈ្មោះទ្វេដង...

ខ្លួនទៅតាមការរំពឹងទុកថ្មី។
“ខ្ញុំគិតថា ការចុះឈ្មោះទ្វេដងនឹងជួយខ្ញុំ ពេលចូលមហាវិទ្យាល័យ ពីព្រោះខ្ញុំនឹងមានគំនិតល្អៗអំពីអ្វីដែលសាលារំពឹងពីខ្ញុំ” នាងនិយាយ។ “វាក៏អាចជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុបានខ្លះ នៅពេលរៀនមហាវិទ្យាល័យ ព្រោះខ្ញុំទទួលបានទុនសម្រាប់មហាវិទ្យាល័យរួចហើយ ក្នុងពេលខ្ញុំរៀននៅវិទ្យាល័យ។”

Kalabokis ចាប់អារម្មណ៍ការសិក្សាផ្នែកសារព័ត៌មាននៅមហាវិទ្យាល័យ នាងបានរៀនវគ្គចុះឈ្មោះទ្វេដង នាងចាប់អារម្មណ៍ខ្លាំង មានទាំង ថ្នាក់រៀនភាសាអង់គ្លេស និងវគ្គផ្តើមលើមុខវិជ្ជាផ្នែកចិត្តវិជ្ជា។ នាងរំភើបដែលនាងទទួលបានវគ្គ ហើយកន្លងមក នាងបានសម្រេចការរំពឹងទុក តម្រូវធ្វើកិច្ចការច្រើន។ “វាស្រួលចុះឈ្មោះ ព្រោះយើងរៀននៅសាលា” នាងនិយាយ។ “អ្នកអាចរៀនតិចមុខវិជ្ជានៅមហាវិទ្យាល័យ ព្រោះអ្នកកំពុងទទួលបានទុនសម្រាប់មហាវិទ្យាល័យរួចហើយ។ វាគឺជាជម្រើសអស្ចារ្យមួយ ប្រសិនបើអ្នកជាសិស្សដែលចូលចិត្តការប្រកួតប្រជែង។”

យោងតាមបទពិសោធន៍របស់ Grondine, Ford និង Kalabokis អំពីការចុះឈ្មោះទ្វេដងរបស់ MCC ដែលខិតខំផ្តល់អោយសិស្ស។ ជាមួយដៃគូ ២៥ ដែលបានបង្កើតឡើងជាមួយវិទ្យាល័យ នៅក្នុងតំបន់ Middlesex ត្រៀមខ្លួនរួចជាស្រេចស្វាគមន៍ដៃគូថ្មី។

សូមចូលមើល <https://www.middlesex.mass.edu/dualenroll/default.aspx> សម្រាប់ព័ត៌មានបន្ថែម ស្តីពី ការចុះឈ្មោះទ្វេដងនៅ MCC ឬទំនាក់ទំនង dualenrollment@middlesex.mass.edu។

ឆមាសនិទាយរដូវរងាររបស់ MCC ចាប់ផ្តើមនៅថ្ងៃទី២២ ខែមករា សូមចូលមើល www.middlesex.mass.edu/registration ឬទូរស័ព្ទទៅលេខ៖ 1-800-818-3434 ដើម្បីចុះឈ្មោះសម្រាប់វគ្គ។

ស្វែងរកផ្លូវរបស់អ្នកនៅមហាវិទ្យាល័យ Middlesex Community College ជាមហាវិទ្យាល័យធំទូលាយបំផុត នៅរដ្ឋ Massachusetts មានអ្នកដឹកនាំការសិក្សាតាមអនឡាញ ជាង ២០ ឆ្នាំ។ យើងអប់រំ ចូលរួម និងផ្តល់ភាពអង់អាចដល់អ្នករៀនសូត្រមកពីចម្រុះសហគមន៍ ផ្តល់ ៨០ វិញ្ញាបនបត្រ និងកម្មវិធីវិញ្ញាបនបត្រ បូករួមទាំងវគ្គមិនគិតកម្រៃចំនួនរាប់រយ។ Middlesex Community College ៖ សិស្សជោគជ័យចាប់ផ្តើមនៅទីនេះ។

MCC's Dual Enrollment Prepares

MCC's Dual Enrollment Prepares/From Page 06

early on how to leverage the many resources and support available to our students at MCC,” Grondine said. “We know this will contribute to their long-term academic and personal success.”

Anne Ford, an English Teacher at Innovation Academy Charter School in Tyngsboro, has been teaching MCC Dual Enrollment courses since she began at the school in 2018. Her classes include English Composition I, Classics of Children’s Literature, Modern Drama and Crime & Punishment in Literature. Ford believes MCC’s Dual Enrollment provides “an incredible opportunity” for students.

“Students taking Dual Enrollment courses are investing in their own future,” she said. “They are challenging themselves to become better students now, but also setting themselves up for future success as an undergraduate. They are developing skills that will benefit them in college.”

Ford believes there are many benefits of concurrent Dual Enrollment, including not having to take extra courses in addition to a normal workload, potentially boosting their weighted GPA, and taking introductory college courses while still in the comfort of familiar surroundings at their current high school.

“It has been my experience that students rise to the challenges of Dual Enrollment courses, and are eager to enroll in more Dual Enrollment courses as soon as their first ends,” Ford said. “Through the Middlesex Dual Enrollment program, students establish their college transcript, expand their skills, and save money on college courses all while still in high school. Honestly, what’s not to love?”

Jesena Kalabokis is a junior at Innovation Academy Charter School who has already taken several of MCC’s Dual Enrollment course offerings. She was interested in challenging herself as she prepares to enter college and adjust to new expectations.

“I think Dual Enrollment will

help me when I get to college because I will have a good idea of what will be expected of me,” she said. “It also might help to alleviate some of the financial burden that comes with college since I am already earning college credit in high school.”

Kalabokis – who is interested in studying journalism in college – has taken Dual Enrollment courses that sparked her interest, including several English classes and an Introduction to Psychology course. She appreciates having access to these courses and has so far risen to meet the expectations required of the more rigorous coursework.

“It’s easy to sign up for since we take the classes through our school,” she said. “You might be able to take less classes in college since you are earning college credit. It is a great option if you are a student who enjoys being challenged.”

According to Grondine, Ford

and Kalabokis’ experiences are what MCC’s Dual Enrollment strives to provide to students. With 25 established partnerships with high schools across the region, Middlesex is at the ready to welcome new partners.

Visit <https://www.middlesex.mass.edu/dualenroll/default.aspx> for more information on Dual Enrollment at MCC, or contact dualenrollment@middlesex.mass.edu.

MCC’s Spring semester starts on January 26. Visit www.middlesex.mass.edu/registration or call 1-800-818-3434 to register for courses.

Discover your path at Middlesex Community College. As one of the largest, most comprehensive community colleges in Massachusetts, MCC has been a proven leader in online education for more than 20 years. We educate, engage and empower a diverse community of learners, offering more than 80 degree and certificate programs – plus hundreds of noncredit courses. Middlesex Community College: Student success starts here!.

Red Rose

ភោជនីយដ្ឋាន RESTAURANT

ភូមិបាបក្រហម ម្ចាស់ថ្មី - ម្ហូបឈ្មួញច្នាញ់

Pailin Plaza
716 Middlesex St. Ste 1
Lowell, MA 01851

អញ្ជើញមកចូលរួមមិន
ខុសបំណងទេ សូមអរគុណ!

Mon-Sun
8am - 8pm

បាយសាច់ជ្រូកពងទាចៀន

* ម្ហូបភ្ជាប់ជាមួយ តែតម្លៃនៅថ្នាក់ ដូចមុនដដែល
* សេវាកម្មរ៉ាប់រងទាន់ចិត្ត មិនរូសរាយរាក់ទាក់

(978) 452-5400



សូមទស្សនា



មីកន្ត្រាំង



បាយភ្លើង

មណីយដ្ឋានទេសចរណ៍ ២២កន្លែងនៅកម្ពុជា ក្លាយជា មណីយដ្ឋានតំបន់មានទេសភាពស្អាតបំផុត

ភ្នំពេញ ៖ ក្រោយរាជរដ្ឋាភិបាលបាន រាជាណាចក្រកម្ពុជា និងចលនាប្រឡងប្រណាំង ទីក្រុងស្អាត មណីយដ្ឋានស្អាត សេវាល្អ បដិ ទាំងនោះក៏ត្រូវបានលោករដ្ឋមន្ត្រី ថោង ខុន អញ្ជើញប្រគល់ពានរង្វាន់ជូនផងដែរ។



ទេសចរណ៍គំរូលើកទី១រួចមក មណីយដ្ឋាន ទេសចរណ៍ចំនួន៣៣ មកពី ១៧រាជធានី- សណ្ឋារកិច្ចល្អនេះ ដោយបានរៀបចំឲ្យមាន រួចហើយនូវការជូនជ័យលាភីទីក្រុងស្អាត និង មណីយដ្ឋានទេសចរណ៍បេក្ខភាពមណីយដ្ឋាន ដើម្បីវាយតម្លៃក្នុងចលនាប្រឡងប្រណាំង



ខេត្ត បានស្ម័គ្រចិត្តចូលរួមជាមួយចលនានេះ ក្នុងនោះមានមណីយដ្ឋានទេសចរណ៍ចំនួន ២២ បានទទួលជ័យលាភីទេសចរណ៍គំរូដែល មានទេសភាពស្អាតជាងគេ។

ក្រសួងទេសចរណ៍បានកំណត់យក ឆ្នាំ ២០១៧ជាឆ្នាំប្រឡងប្រណាំងមណីយដ្ឋាន ទេសចរណ៍គំរូនៅទូទាំងប្រទេស និងជាការ ជួបជុំដ៏សមស្របមួយដែលផ្នែករដ្ឋ វិស័យ ឯកជន សហគមន៍ និងដៃគូអភិវឌ្ឍន៍រួមគ្នា ពិភាក្សាផ្លាស់ប្តូរយោបល់ និងដាក់ចេញនូវ វិធានការ និងទិសដៅថ្មីៗសម្រាប់បន្តអនុវត្ត ចលនាប្រឡងប្រណាំង មណីយដ្ឋានស្អាត នៅបណ្តាឆ្នាំក្រោយៗទៀត សំដៅចូលរួមធ្វើ ឱ្យកម្ពុជាស្អាត កម្ពុជាបៃតង ប្រកបដោយ ភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវ ទេសចរ។

កន្លងមកក្រសួងទេសចរណ៍បានយកចិត្ត ទុកដាក់ជំរុញនូវយុទ្ធនាការ កម្ពុជា៖ ព្រះ

ជ័យលាភីសេវាល្អ បដិសណ្ឋារកិច្ចល្អ ក្រោម ឆ័ត្រនៃ រង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍។

សម្រាប់ការប្រឡងប្រណាំងមណីយ ដ្ឋានទេសចរណ៍គំរូលើកទី១នេះ មាន មណីយដ្ឋានទេសចរណ៍ចូលរួមចំនួន៣៣

មកពីរាជធានី-ខេត្ត ចំនួន១៧ ហើយជា លទ្ធផលមណីយដ្ឋានទេសចរណ៍ចំនួន២២ បានជាប់ជ័យលាភីទេសចរណ៍គំរូ សម្រាប់ ឆ្នាំ២០១៧-២០១៨នេះ ហើយម្ចាស់ជ័យលាភី



ទេសចរណ៍ទាំងអស់ត្រូវគោរពតាមសូចនាករ គោលចំនួន៣ រួមមាន៖

១៖ ការគ្រប់គ្រងមណីយដ្ឋានទេសចរណ៍ ៖ ត្រូវរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រង មណីយដ្ឋានទេសចរណ៍ និងត្រូវមានផែនការ អភិវឌ្ឍន៍ សម្រាប់មណីយដ្ឋានទេសចរណ៍។

២៖ ការគិតគូរពីបរិស្ថាន៖ ត្រូវគោរព តាមបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិស្តីពី បរិស្ថាន ត្រូវមានភាពស្អាតនៅទីសាធារណៈ និងទីកន្លែងទទួលសាធារណជន និង ការគ្រប់គ្រងសំណល់ ព្រមទាំងត្រូវមានបង្គន់ សាធារណៈស្របតាមស្តង់ដារបង្គន់សាធារណៈ កម្ពុជា។

៣៖ ព័ត៌មាន សុវត្ថិភាព និងការពេញចិត្ត របស់ភ្ញៀវទេសចរ៖ បង្ហាញព័ត៌មានជាក់ស្តែង និងការអនុវត្តល្អៗនៃបទប្បញ្ញត្តិ គិតគូរពី សន្តិសុខ សុវត្ថិភាព គិតគូរពីអនាម័យ ចំណីអាហារ គិតគូរពីការបណ្តុះបណ្តាល

ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពេញចិត្ត របស់ភ្ញៀវទេសចរ។

មណីយដ្ឋានទេសចរណ៍ដែលទទួល បានជ័យលាភីទាំង២២នោះ រួមមាន៖

- ១៖ មណីយដ្ឋានទេសចរណ៍វិគីរម្យ ជាញឹកញយ ខេត្តកំពង់ស្ពឺ
- ២៖ សហគមន៍ទេសចរណ៍ចំបក់ខេត្តតាកែវ
- ៣៖ មណីយដ្ឋានទេសចរណ៍ភូមិប្បធម៌ ខេត្តសៀមរាប
- ៤៖ តំបន់វិស្សកាលអន្តរជាតិឆ្នេរមាស ឆ្នេរប្រាក់ ខេត្តព្រះសីហនុ
- ៥៖ សហគមន៍ទេសចរណ៍បន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ
- ៦៖ មណីយដ្ឋានទេសចរណ៍សួនស្នេហ៍ ជនបទ ខេត្តបន្ទាយមានជ័យ
- ៧៖ មណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ វត្តភ្នំ រាជធានីភ្នំពេញ
- ៨៖ មណីយដ្ឋានទេសចរណ៍បឹងសំរឹទ្ធ ខេត្តកំពង់ធំ
- ៩៖ មណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ ច្រកល្បៀង ខេត្តពោធិ៍សាត់
- ១០៖ មណីយដ្ឋានទេសចរណ៍ថ្ងៃបាំង ឆ័ត្រ ខេត្តកែប
- ១១៖ មណីយដ្ឋានទេសចរណ៍កំពង់ ភ្លុក ខេត្តសៀមរាប
- ១២៖ មណីយដ្ឋានទេសចរណ៍ជើងឯក រាជធានីភ្នំពេញ
- ១៣៖ មណីយដ្ឋានទេសចរណ៍បឹងយក្ស ឡោម ខេត្តតេជីវី
- ១៤៖ មណីយដ្ឋានទេសចរណ៍ចំការ ស្នេហ៍ រាជធានីភ្នំពេញ
- ១៥៖ មណីយដ្ឋានទេសចរណ៍បាណន់ ខេត្តបាត់ដំបង
- ១៦៖ មណីយដ្ឋានទេសចរណ៍ឋានសួគ៌ បូកគោ ខេត្តកំពត
- ១៧៖ មណីយដ្ឋានទេសចរណ៍បក្សី មេគង្គ ខេត្តស្ទឹងត្រែង
- ១៨៖ មណីយដ្ឋានទេសចរណ៍ឧទ្យាន ធម្មជាតិប៊ូស្រា ខេត្តមណ្ឌលគិរី
- ១៩៖ មណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ អន្លង់វែង ខេត្តឧត្តរមានជ័យ
- ២០៖ មណីយដ្ឋានទេសចរណ៍កោះ ទ្រង់ ខេត្តក្រចេះ
- ២១៖ មណីយដ្ឋានទេសចរណ៍រីករៀង លំ ខេត្តកែប
- ២២៖ មណីយដ្ឋានទេសចរណ៍អូរមីស ខេត្តមណ្ឌលគិរី។ ដោយ៖ ភូឡាប

ប្រភព៖ Cen

ការណែនាំស្តីពីវិធានការណ៍ធ្វើតេស្តជម្ងឺកូវីដ-១៩ ថ្មីសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិក

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺហៅកាត់ថា (CDC) នឹងតម្រូវឲ្យមានការធ្វើតេស្តនៅមុនការធ្វើដំណើរតាមយន្តហោះ ខណៈពេលដែលករណីជម្ងឺកូវីដ-១៩ បន្តកើនឡើង និងកើតមានវិស្វប្រភេទថ្មី។

ដោយ៖ Allison Sider

ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជម្ងឺ បានចេញបទបញ្ជាថា អ្នកធ្វើដំណើរទាំងអស់ដែលធ្វើដំណើរតាមយន្តហោះចូលមកសហរដ្ឋអាមេរិក មកពីបរទេស នឹងត្រូវបង្ហាញភស្តុតាងនៃការធ្វើតេស្តជម្ងឺកូវីដ-១៩ អវិជ្ជមានមុនការឡើងយន្តហោះ ចាប់ផ្តើមពីថ្ងៃទី២៦ ខែមករា តទៅ។ CDC បាននិយាយថា ការធ្វើតេស្តនៅមុនពេលឡើងគឺចាំបាច់ដោយសារតែករណីជម្ងឺកូវីដ-១៩ នៅបន្តកើនឡើង និងការឆ្លងវិស្វប្រភេទថ្មីកើតឡើងច្រើននៅជុំវិញពិភពលោក។ ប្រធានាធិបតី បាយដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយកាលពីថ្ងៃទី២១ ខែមករា បញ្ជាក់អំពីតម្រូវការឲ្យមានការធ្វើតេស្តថ្មី និងណែនាំទីភ្នាក់ងារឲ្យគិតគូរពិចារណាលើវិធានការសុវត្ថិភាពសម្រាប់ការធ្វើដំណើរជាបន្ថែម។ នេះ គឺជាអ្វីដែលអ្នកត្រូវតែដឹងអំពីពិធីសារថ្មី មុនពេលអ្នកធ្វើដំណើរ។

តើវាប៉ះពាល់នរណាខ្លះ?

បទបញ្ជាប្រើចំពោះមនុស្សគ្រប់រូបដែលធ្វើដំណើរទៅសហរដ្ឋអាមេរិក តាមរយៈយន្តហោះអន្តរជាតិ រួមទាំងពលរដ្ឋអាមេរិកផងដែរ។ អ្នកត្រូវតែបង្ហាញលទ្ធផលធ្វើតេស្តអវិជ្ជមានបើទោះបីជាអ្នកធ្វើដំណើរតាមយន្តហោះផ្ទាល់ខ្លួនក៏ដោយ។ មានករណីលើកលែងចំពោះកុមារអាយុក្រោម ២ឆ្នាំ បុគ្គលិកអាកាសចរណ៍ ភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ និងសមាជិកកងទ័ពធ្វើដំណើរទៅបំពេញករណីយកិច្ច។

តើវាគ្របដណ្តប់លើប្រទេសណាខ្លះ?

គ្រប់ប្រទេសទាំងអស់។ អ្នកដំណើរត្រូវតែបង្ហាញភស្តុតាងលទ្ធផលអវិជ្ជមាននៅពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក មកពីប្រទេសណាក៏ដោយ រួមទាំង ប្រទេស មីចស៊ីកូ និងខាហ្គីស្ទី។ អាកាសចរណ៍អាចស្វែងរកការអនុញ្ញាតសម្រាប់ប្រទេសជាក់លាក់ណាមួយដែលផ្តល់ការធ្វើតេស្តមិនគ្រប់គ្រាន់ ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍មិនបាននិយាយ

ថា តើប្រទេសណាមួយដែលចូលនៅក្នុងប្រភេទនេះទេ។

តម្រូវការធ្វើតេស្តជាសាកលចូលជាធរមានចាប់ពីថ្ងៃទី២៦ ខែមករា។ មនុស្សដែលមកពីចក្រភពអង់គ្លេសត្រូវបានក្លាយជាប្រធានបទតម្រូវឲ្យមានការធ្វើតេស្តនេះ ដែលបាន



CDC តម្រូវឲ្យមានលទ្ធផលធ្វើតេស្តជម្ងឺកូវីដ-១៩ អវិជ្ជមានសម្រាប់អ្នកដំណើរចូលមកប្រទេសអាមេរិក ខណៈពេលដែលអត្រានៃការឆ្លងថ្មីនៅតែខ្ពស់ អាកាសយានដ្ឋានអន្តរជាតិ Miami ខែមីនា រូបថត៖ WILFREDO LEE/ASSOCIATED PRESS

ចូលជាធរមាននៅក្នុងខែធ្នូ នៅពេលដែលមានការកើតឡើងវិស្វប្រភេទថ្មីនៅទីនោះ។

នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា ពួកគេរំពឹងខ្លះលើការមានវិធានការរយៈពេលខ្លី ជាគោលនយោបាយថ្មីមួយចូលជាធរមាន ប៉ុន្តែនិយាយថា ពួកគេជឿថាការធ្វើតេស្តនឹងជួយស្តារទំនុកចិត្តឡើងវិញ នៅក្នុងការធ្វើដំណើរក្នុងរយៈពេលយូរ អង្វែង។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines Holdings Inc., ជាឧទាហរណ៍ បាននិយាយថា ខ្លួនកំពុងតែធ្វើការងារជាមួយដៃគូ ដើម្បីបង្កើនការផ្គត់ផ្គង់ការធ្វើតេស្តនៅនឹងកន្លែង ដូចជា នៅប្រទេស មីចស៊ីកូ ជាកន្លែងដែលមានតម្រូវការថ្មី បានដាក់សន្ទះបិទបើកខ្យល់ (damper) សម្រាប់អ្នកចង់ធ្វើដំណើរទីកំសាន្តមាត់សមុទ្រ។ “យើងនឹងធ្វើការងារឲ្យបានខ្លាំងក្លា ដើម្បីធានាថា វាពិតជាមានភាពងាយស្រួលធ្វើដំណើរជាមួយក្រុមហ៊ុន United Airlines Holdings បើទោះបីជាមានតម្រូវការធ្វើតេស្ត ក៏ដោយ” Toby Enqvist ប្រធានទទួលបន្ទុកផ្នែកអតិថិជននៃក្រុមហ៊ុនបាននិយាយ។

តើខ្ញុំត្រូវការធ្វើតេស្តអ្វីខ្លះ? នៅពេលណា? តើមានអ្វីកើតឡើង ប្រសិនបើខ្ញុំគ្មានលទ្ធផល?

អ្នកធ្វើដំណើរតាមយន្តហោះអាមេរិកត្រូវតែធ្វើតេស្តឲ្យបាន ៣ថ្ងៃ មុនឡើងជិះយន្តហោះ និងនាំយកទៅជាមួយនូវលទ្ធផល

ដើម្បីបញ្ជ្រាបដំណើរការពិនិត្យផ្ទៀងផ្ទាត់ក្រុមហ៊ុន American Airlines Group Inc. កំពុងពង្រីកការទទួលបានប្រព័ន្ធលិខិតឆ្លងដែនសុខភាព health passport app ដែលអ្នកធ្វើដំណើរអាចទាញយកឯកសារបាន ដូចជាលទ្ធផលធ្វើតេស្តជម្ងឺកូវីដ-១៩ អវិជ្ជមាន។ ចាប់ផ្តើមពីថ្ងៃទី២៣ ខែមករា តទៅ ប្រព័ន្ធ VeriFly app នឹងមានសម្រាប់អតិថិជនក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines ធ្វើដំណើរពីអន្តរជាតិទាំងអស់។

ចុះបើខ្ញុំបានចាក់ថ្នាំវ៉ាក់សាំងការពាររួចហើយ?

បើទោះបីជាអ្នកបានចាក់ថ្នាំវ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩រួចហើយក៏ដោយ អ្នកនឹងនៅតែបង្ហាញភស្តុតាងបញ្ជាក់ការធ្វើតេស្តអវិជ្ជមាន ដដែល។

ចុះបើខ្ញុំមានជម្ងឺកូវីដ-១៩ ហើយខ្ញុំបានជាធូរស្រាយហើយ?

ប្រសិនបើអ្នកធ្វើតេស្តមានជម្ងឺកូវីដ-១៩ វិជ្ជមាន កាលពី៣ ខែមុន ប៉ុន្តែលែងមានរោគសញ្ញា CDC មិនស្នើឲ្យធ្វើតេស្តម្តងទៀតទេ។ ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមនេះ និងមានលក្ខណៈវិនិច្ឆ័យបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែក CDC និយាយថា អ្នកអាចធ្វើដំណើរបានដកបណ្តាអ្នកមានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីអ្នកផ្តល់ការថែទាំសុខភាពឬពីបុគ្គលិកសុខាភិបាលសាធារណៈ។ នាំយកលទ្ធផលតេស្តវិជ្ជមានរបស់អ្នក និងលិខិតវេជ្ជបណ្ឌិតទៅបង្ហាញក្រុមហ៊ុនអាកាសចរណ៍ជំនួសលទ្ធផលតេស្ត វិជ្ជមាន។

តើនេះមានន័យថា សហរដ្ឋអាមេរិកលើកការហាមប្រាមលើការធ្វើដំណើរភាគច្រើនមកពីអឺរ៉ុប ចក្រភពអង់គ្លេស និងបណ្តាប្រទេសផ្សេងៗទៀតឬ?

អត់ទេ លោកបាយដិន បានច្រានចោលស្លាមៗនូវកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ លើការលើកការរឹតបន្តឹងការធ្វើដំណើរ នៅថ្ងៃទី២៦ ខែ មករា ដោយចាត់ទុកថា នាំឲ្យមានការរីករាលដាលកាន់តែអាក្រក់ និងមានកើតការចម្លងវីរុសថ្មីកាន់តែច្រើនឡើង នៅជុំវិញពិភពលោក។ មានន័យថា អ្នកដែលមិនមែនពលរដ្ឋអាមេរិក ឬអ្នករស់នៅជាអចិន្ត្រៃយ៍ ជាទូទៅមិនអាចមកប្រទេសអាមេរិកបានទេ មានដូច មកពីអឺរ៉ុប ចក្រភពអង់គ្លេស ប្រេស៊ីល ចិន និងអ៊ីរ៉ង់ មានការលើកលែងតិចតួច។ មានប្រទេសជាច្រើន មិនអនុញ្ញាតឲ្យអ្នកធ្វើដំណើរចូលប្រទេសអាមេរិក ឬតម្រូវឲ្យបន្តធ្វើចត្តាឡីស័ករយៈពេលយូរនៅពេលមកដល់។

តទៅទំព័រទី១៧

បាយជិន ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិស្តីពីថវិកា ទ្រទ្រង់បញ្ចុះតម្លៃចំណីអាហារ និងប្រាក់ឈ្នួលអប្បបរមា

ដោយ៖ GRACE SEGERS

ថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២១ / CBS NEWS

ប្រធានាធិបតី ចូ បាយជិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិចំនួនពីរ កាលពីថ្ងៃសុក្រ ដែលមានបទបញ្ជាប្រតិបត្តិមួយ និងបង្កើនជំនួយសម្រាប់ចំណីអាហារសហព័ន្ធ និងបញ្ចេញការផ្តល់ថវិកាទ្រទ្រង់នៅពេលដែលប្រធានាធិបតីព្យាយាមធ្វើអោយមានស្ថេរភាពសេដ្ឋកិច្ចដោយគ្មានជំនួយពីសភា ក្នុងពេលនៃការរីករាលដាលវីរុសកូវីដ។

“យើងត្រូវតែធ្វើសកម្មភាពក្នុងពេលឥឡូវនេះ” លោក បាយជិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅមុនគាត់ចុះហត្ថលេខាលើបទបញ្ជា។ “យើងមិនអាច និងមិនទុកអោយប្រជាជនស្រេកឃ្លានទេ។”

លោកបាយជិនបានស្នើឡើងផែនការសង្គ្រោះមួយដែលមានទឹកប្រាក់មួយមីល្រានពាន់លាន \$1.9 trillion ទៅសភា ក៏ប៉ុន្តែ មិនទាន់ច្បាស់ថា តើផែនការនោះ

នឹងទទួលបានការគាំទ្រគ្រប់គ្រាន់ពីអ្នកសាធារណៈរដ្ឋ ដើម្បីអនុម័តឈប់លើមូលដ្ឋានទ្វេភាគី ឬយ៉ាងណា។ រហូត

ស្ថេរភាពសេដ្ឋកិច្ច។

អ្នកសាធារណៈរដ្ឋខ្លះ បានចោទសួរថា តើនៅមានសេចក្តីត្រូវការមួយសម្រាប់



ទាល់តែសភាអាចអនុម័តច្បាប់ជំនួយសង្គ្រោះមួយទៀត សកម្មភាពរបស់លោកបាយជិន មានបំណងជាវិធានការបញ្ឈប់ភាពចន្លោះប្រហោងដើម្បីធ្វើ អោយមាន

លើកទីពីរដែរឬទេ ក្រោយពីសភាបានអនុម័តច្បាប់ថវិកាមានទឹកប្រាក់ចំនួន ៩០០ពាន់លានដុល្លារកាលពីខែធ្នូកន្លងទៅ។ ក៏ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍របស់

គាត់កាលពីថ្ងៃសុក្រ លោក បាយជិន បាននិយាយថា ច្បាប់ថវិកាសង្គ្រោះបន្ទាន់នាពេលថ្មីៗនេះ គឺគ្រាន់តែជា “ការបង់រំលោះ” តែប៉ុណ្ណោះ។

“យើងត្រូវការធ្វើសកម្មភាពច្រើនថែមទៀត និងយើងត្រូវតែធ្វើអោយបានលឿន” លោកបាយជិននិយាយ។ “យើងស្ថិតក្នុងភាពអាសន្នថ្នាក់ជាតិ។ យើងត្រូវការធ្វើសកម្មភាពដូចយើងស្ថិតក្នុងភាពអាសន្នថ្នាក់ជាតិ។ ដូចនេះ យើងត្រូវតែបោះជំហានទៅមុខជាមួយអ្វីៗគ្រប់យ៉ាងដែលយើងមាន។”

នៅក្នុងបទបញ្ជាទីមួយ លោកបាយជិន ស្នើសុំឱ្យសភាអនុញ្ញាតអោយរដ្ឋនីមួយៗដើម្បីបង្កើនផលប្រយោជន៍តាមកម្មវិធីជំនួយអាហារបន្ត ហៅកាត់ថា (SNAP) មានគេស្គាល់ជាទូទៅថាជាការបញ្ចុះតម្លៃចំណីអាហារ ១៥%។ នាពេលថ្មីៗនេះ សភាបានអនុម័តច្បាប់ថវិកាសង្គ្រោះបន្ទាន់មានទឹកប្រាក់ចំនួនមួយមីល្រានពាន់លានដុល្លារ \$1 trillion ដែលបានបង្កើនប្រយោជន៍ជាអតិបរមា ១៥% ប៉ុន្តែមិនបានជួយអ្នកទទួលបាន SNAP ដែលមានចំនួន ៤០% ជាផលប្រយោជន៍អតិបរមា។ តទៅទំព័រទី១៧

សាលារៀនសាធារណៈសហគមន៍ឆាប់ទីក្រុងឡូវ

ចាប់ទទួលពាក្យសុំចូលរៀនសំរាប់ឆ្នាំសិក្សា

2021-2022

ការប្រជុំប្រកាសព័ត៌មានផ្ទាល់តាមអ៊ីនធឺណែតនៅថ្ងៃទី ២២ ខែកុម្ភៈ វេលាម៉ោង៥:៣០ល្ងាច

ការសិក្សាឥតគិតថ្លៃ-យើងជាសាលារៀនរដ្ឋ! គាំទ្រសិស្សសិក្សាភាសាអង់គ្លេស & តម្រូវការពិសេស ចុចត្រង់នេះដើម្បីចុះឈ្មោះ ចូលរួមប្រជុំតាមអ៊ីនធឺណែត

JWangutusi@lccps.org

Lowell Community Charter Public School 206 Jackson St. Lowell, MA 01852 www.lccps.org (978) 323-0800

តមកពីទំព័រទី ១៦ បាយ ដិន ចុះហត្ថលេខាលើបទ...

បទបញ្ជារបស់លោកបាយដិន ប្រាប់ ក្រសួងកសិកម្មអាមេរិក (USDA) អោយ "ពិចារណាចេញគោលការណ៍ណែនាំថ្មីដែល អនុញ្ញាតអោយអ្នកបង្កើនការបែងចែក SNAP គ្រាអាសន្នសម្រាប់អ្នកដែលត្រូវការ វាបំផុត" នេះបើយោងតាមឯកសារការពិភាក្សា ផ្តល់ដោយ សេត្តវិមាន ដែលអាច មានន័យថា ប្រជាជន ១២ លាននាក់ ថែមទៀតទទួលបានផលប្រយោជន៍ កើនឡើង។ បទបញ្ជា ក៏នឹងបង្កើនការរីក រាលដាល ជាកម្មវិធីកាតអេឡិចត្រូនិច electronic debit card សម្រាប់និស្សិតដែល មានគុណសម្បត្តិទទួលបានចំណីអាហារ នៅតាមសាលារៀនដោយឥតគិតថ្លៃ ឬ បញ្ចុះតម្លៃ។ លោកបាយដិន កំពុងណែនាំ ក្រសួងកសិកម្មសហរដ្ឋអាមេរិកអោយ "ពិចារណាចេញគោលការណ៍ណែនាំថ្មី ផលប្រយោជន៍ P-EBT ប្រហែល ១៥% ដើម្បីឆ្លុះបញ្ចាំងតម្លៃពិតនៃការខ្វះចំណីអាហារ និងធ្វើអោយកាន់តែងាយស្រួលសម្រាប់ គ្រួសារដែលទាមទារផលប្រយោជន៍។" យោងតាមសេត្តវិមាន នេះអាចផ្តល់អោយ គ្រួសារដែលមានកូន ៣ នាក់ នូវការជួយ គាំទ្របន្ថែមចំនួន ១០០ ដុល្លារ ក្នុងមួយខែ។

នៅក្រោមបទបញ្ជានេះ ក្រសួង កសិកម្មសហរដ្ឋអាមេរិក ក៏អាចវាយតម្លៃ ផែនការចំណីអាហារលើកទីបីឡើងវិញ ជា មូលដ្ឋានសម្រាប់កំណត់ផលប្រយោជន៍ SNAP ។ យោងតាមឯកសារការពិភាក្សា សេត្តវិមាន ផែនការ "ហ្វូសសម័យជាមួយ ការពិតផ្នែកសេដ្ឋកិច្ចរបស់គ្រួសារដែល កំពុងប្រឈម នៅពេលព្យាយាមទិញ និង ចំអិនអាហារមានសុខភាពល្អ។"

ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះព្រោះតែ ជម្ងឺរីករាលដាល គ្រួសារអាមេរិកកាន់តែ ច្រើន បានប្រឈមនឹងការកំណត់អាហារ ដាក់លើតុនៅក្នុងរយៈពេលប៉ុន្មានខែនេះ។ មជ្ឈមណ្ឌល ស្តីពី អាទិភាពថវិកា និង គោលនយោបាយ ជាវិទ្យាស្ថានស្រាវជ្រាវ មិនស្ថិតក្រមបក្ស បានរាយការណ៍ថា មនុស្សពេញវ័យម្នាក់ក្នុងចំណោមប្រាំនាក់ ដែលមានកូន បានរាយការណ៍ថា គ្រួសារ របស់ពួកគេ ម្តងម្កាល ឬជាញឹកញយ មិន មានចំណីអាហារហូបគ្រប់គ្រាន់ កាលពី ៧ ថ្ងៃមុននេះបើយោងតាមទិន្នន័យប្រមូល បានពីក្រសួងកសិកម្មសហរដ្ឋអាមេរិក រវាងថ្ងៃទី៩ ដល់ថ្ងៃទី២១ ខែធ្នូ។ មនុស្ស ពេញវ័យស្បែកខ្មៅ និងអាមេរិកឡាទីន មានចំនួនកាន់តែច្រើន ជាងពីរដង រាយការណ៍ថា គ្រួសាររបស់ពួកគេមិន មានចំណីអាហារហូបគ្រប់គ្រាន់ ជាង មនុស្សស្បែកស។

ការបង្កើនផលប្រយោជន៍ SNAP នឹងអាចជួយសេដ្ឋកិច្ចដែលកំពុងបោកបក់។ អំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ មានបុគ្គល កាន់តែច្រើនបានចុះឈ្មោះក្នុង SNAP ។ អ្នកចុះឈ្មោះទាំងនេះបានចំណាយជំនួយ សហព័ន្ធនេះ ហើយបានបង្កើតចំណូល មកវិញសម្រាប់អ្នកផលិត ការដឹកជញ្ជូន និងការលក់ចំណីអាហារ។ ការវិភាគ ឆ្នាំ២០១៩ ដោយសេវាស្រាវជ្រាវផ្នែក សេដ្ឋកិច្ចរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក បានរកឃើញថា ការបង្កើនផលប្រយោជន៍

SNAP មានទឹកប្រាក់ មួយពាន់លានដុល្លារ អាចបង្កើនផលិតផលក្នុងស្រុកសរុបរបស់ ប្រទេស (GDP) ចំនួន \$1.54 ពាន់លាន ដុល្លារ និងគាំទ្រការងារអោយមានការងារ ធ្វើជិត ១៤០០០ កន្លែង។

បទបញ្ជារបស់លោកបាយដិន ក៏ មានបំណងបញ្ចេញថវិកាទ្រទ្រង់សម្រាប់ អ្នកដែលមិនទាន់ទទួលបានការបង់ប្រាក់ ដោយផ្ទាល់។ សភាបានអនុម័តច្បាប់មួយ ផ្តល់ថវិកាចំនួន ៦០០ដុល្លារ បង់ដោយ ផ្ទាល់ទៅអោយពលរដ្ឋអាមេរិកដែលរក ប្រាក់ចំណូលក្រោមកម្រិតដែលអាចរស់ បាន កាលពីខែមុន។ លោកបាយដិន គាំទ្រ

ការបង្កើនការបង់ប្រាក់ចំនួន ២០០០ដុល្លារ និងធ្វើការស្នើសុំទៅសភាអនុម័តបញ្ញត្តិ ផ្តល់ថវិកាទ្រទ្រង់បន្ថែមដោយផ្ទាល់ចំនួន ១៤០០ដុល្លារ។

លោកបាយដិន ក៏បានចេញបទបញ្ជា ប្រតិបត្តិទីពីរ ដើម្បីធ្វើអោយប្រសើរឡើង នូវអំណាចទាមទារសមូហភាព និងការ ការពារសម្រាប់កម្មករសហព័ន្ធ និងដឹកនាំ ការិយាល័យគ្រប់គ្រងបុគ្គលិកបង្កើត អនុសាសន៍បង្កើនប្រាក់ឈ្នួលអប្បបរមា សម្រាប់និយោជិកចំនួន ១៥ដុល្លារក្នុង មួយម៉ោង។



តើអ្នកកំពុងជួបការលំបាកក្នុងការបង់ថ្លៃជួល ឬបញ្ចាំដោយសារ COVID-19 ដែរឬទេ?

មានការការពារការបណ្តេញចេញ និងកម្មវិធីហិរញ្ញវត្ថុដែលអាចជួយបាន។



នេះគឺជាអ្វីដែលអ្នកត្រូវដឹងអំពីការបណ្តេញចេញ និងការរឹបអូសទ្រព្យសម្បត្តិដោយសារបំណុលនៅក្នុងរដ្ឋ Massachusetts:

- ឥឡូវនេះនៅក្នុងរដ្ឋ Massachusetts មានការសងបំណុលទូទាំងរដ្ឋ ឬការផ្អាកការបណ្តេញចេញ និងការរឹបអូសយកទ្រព្យសម្បត្តិជាបណ្តោះអាសន្ន។
- សកម្មភាពនេះបញ្ឈប់ជាបណ្តោះអាសន្ននូវរាល់ការបណ្តេញចេញ និងការរឹបអូសទ្រព្យសម្បត្តិដែលមិនមានលក្ខណៈបន្ទាន់ទាំងអស់សម្រាប់គ្រួសារគ្រប់ប្រភេទរហូតដល់ថ្ងៃទី 17 ខែតុលាឆ្នាំ 2020។
- អ្នកនៅតែត្រូវបង់ថ្លៃជួល។

ប្រសិនបើអ្នកមានការលំបាកក្នុងការធ្វើការបង់ថ្លៃជួល ឬបញ្ចាំមានធនធានដែលអាចរកបាន:

ចូលទៅកាន់៖ www.commteam.org/covid-erma ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីជំនួយហិរញ្ញវត្ថុរបស់រដ្ឋសម្រាប់គ្រួសារដែលមានសិទ្ធិទទួលបាន និងទំនាក់ទំនងទៅនឹងធនធាននានា។

ហៅទូរសព្ទទៅលេខ៖ 978.459.0551 ដើម្បីទំនាក់ទំនងជាមួយធនធានលំនៅដ្ឋាន។ និយាយជាមួយម្ចាស់ផ្ទះរបស់អ្នកដើម្បីបង្កើតផែនការ - ធ្វើឱ្យទាន់ពេល!



ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបង់ថ្លៃផ្ទះរបស់អ្នក

ហៅទូរសព្ទទៅលេខ 978.459.0551

ចូលទៅកាន់ WWW.COMMTEAM.ORG/COVID-ERMA

វាសំខាន់ក្នុងការប្រើការប្រឹងប្រែងរបស់អ្នក ដើម្បីទទួលបានជំនួយលើការជួល ហើយត្រូវបង់ថ្លៃជួលឱ្យបានច្រើនតាមដែលអ្នកអាចធ្វើបានមុនការការពារនៅក្រោមការបញ្ឈប់ការបណ្តេញចេញរបស់រដ្ឋ Massachusetts ផុតកំណត់។

តមកពីទំព័រទី ០១ គណបក្សប្រឆាំងក្នុងមាត់ទៅកាន់

គណបក្សប្រជាជនពុំមែនគ្មាន ចំណុចខ្សោយនោះទេក៏ដោយ ពីព្រោះ តែអ្នកកាន់អំណាចកាន់តែជ្រក រងផ្ទុះ ដំណែងមិនទាន់បាន» កំពុងធ្វើកំហុស ជាន់លើកំហុសឱ្យសហភាពអឺរ៉ុបផ្តាច់ ជំនួយពន្ធ ឱ្យអាមេរិកដាក់ទណ្ឌកម្មបង្កក លុយមន្ត្រីខ្មែរខ្លះ អំពើបំផ្លាញជាតិនៅតែ បន្តទោះជាពួកខ្លួនមានបានកប់ក្តោង ក៏ដោយ អនុញ្ញាតឱ្យបរទេសចិនយូន មកបំផ្លាញជាតិឯកកកុញ បំផ្លាញទាំង បូរណភាពប្រទេសខ្មែរទៀត...ទាំងអស់ នេះសូមតែបុព្វហេតុគ្រប់គ្រាន់ សម្រាប់ ឱ្យស្រុកដណ្តើមអំណាចមកឱ្យខ្លួនយណា វិញបានហើយ ប៉ុន្តែហេតុអ្វីក៏នៅតែប្តូរដៃ កាន់អំណាចនោះមិនបាន?

គណបក្សប្រឆាំងបច្ចុប្បន្ន មាន ក្រុមអ្វីខ្លះ? គឺមានគណបក្សប្រឆាំងជា បំណែកតូចៗ ដែលធ្លាប់ជាទីសង្ឃឹមនៃ ប្រជាពលរដ្ឋខ្មែរទូទៅនៅពេលរូបរាងគ្នា ដូចជាគណបក្សអតីតសង្គ្រោះជាតិសម រង្ស៊ី ដូចជាអតីតសង្គ្រោះក៏ម សុខា ដូចជា ផ្នែកកាន់តែតូចជាគណបក្សដែលចេញពី សង្គ្រោះជាតិទៅសុំសិទ្ធិពីរដ្ឋាភិបាលដើម្បី ចូលរួមការបោះឆ្នោតថ្ងៃខាងមុខ... នៅមាន គណបក្សប្រឆាំងដែលពុំមានសង្ឃឹមថា អាចនឹងឈ្នះឆ្នោត ពីព្រោះតែជើងមួយ នៅជាមួយរដ្ឋាភិបាល គឺគណបក្សហ៊ុន សាន់ប៊ុច របស់ទ្រង់ នរោត្តម រណឫទ្ធិ និង «គណបក្សបញ្ចោត»មួយចំនួនទៀត ដែល ទទួលបានសម្ងាត់ពីលោក ហ៊ុន សែន និង គណបក្សប្រជាជន ឱ្យបង្កើតបក្សចេញ ជាប្រឆាំង។ គ្រាន់តែប្រភពតែប៉ុណ្ណេះ ក៏ គ្រប់គ្រាន់គួរឱ្យសង្ឃឹមថានឹងបាញ់ឆ្នោតនៅ

ថ្ងៃខាងមុខជាប្រាកដទៅហើយ...តើនៅ មានទំនាស់អ្វីទៀត?

ប្រជាពលរដ្ឋ ថ្វីត្បិតតែនៅក្នុងដង្ហា បសេដ្ឋកិច្ចទន់ខ្សោយ និងអំណាចផ្តាច់ការ មិនមែនមិនដឹងទេថាគណបក្សណាមួយ ដែលមានឆន្ទៈបំរើស្រុកពិតប្រាកដនោះ ប៉ុន្តែភាពមិនច្បាស់លាស់នឹងការរុញច្រាន



នៃមេដឹកនាំបក្សប្រឆាំង ធ្វើឱ្យស្រុក ច្រឡំបំប្លែង រង្វង់អស់រលីង នៅជាមួយ បក្សកាន់អំណាចដើម្បីយករសំមួយរយៈ ប្រាំចូលទៅតស៊ូជាមួយបក្សប្រឆាំង ណាមួយដែលមានសំណាងនឹងឈ្នះនោះ ? «ចុះទឹកក្រពើ ឡើងលើខ្លា»តើនឹងរស់ រៀបរយណាទៅ ឬក៏«បំណាច់នឹងបាប ឱ្យ បានឆ្លាបមាត់»នឹងគេ? គណបក្សប្រឆាំង បានធ្វើឱ្យគេឃើញថាៈ ទី១-នៅបែកបាក់ ផ្ទៃក្នុងយ៉ាងដំណា ២-គ្មានចេតនាសម្តែងដែល ទំនាក់ទំនងចលនានយោបាយដែលរីក ធំបាន នឹងទុកចិត្តបាន ៣-គ្មានគម្រោង នយោបាយរៀបចំប្រទេស ដើម្បីដើរទៅរក ជ័យជំនះនឹងនៅពេលឈ្នះទៅកាន់អំណាច នៅពេលដែលប្រជាពលរដ្ឋប្រគល់ឱ្យ ៤- សង្ឃឹមលើមហាអំណាចបរទេសដែលមិន

ច្បាស់លាស់ថាជួយអ្វី ដូច្នេះមានតែរង់ចាំ ៥-គ្មានទស្សនៈរបស់ក្រុមណាមួយ ដែល នឹងសង្ឃឹមថាប្រជាជននឹងរួមគ្នាឯកភាព គ្នា»ពេលនេះឬពេលក្រោយបាន ៥-គ្រប់ សកម្មភាពក្រុមនីមួយៗនឹងសារបញ្ជូនទៅ ពលរដ្ឋសុទ្ធតែភូតភរ ឬធ្វើមិនបាន ៥- គណបក្សកាន់អំណាចនៅតែគ្រប់គ្រង ចលនាប្រឆាំងបានគ្រប់ពេលនៅឡើយ ... ទាំងនេះជាសេចក្តីសង្ឃឹមថាយកឈ្នះ ប្តូរអ្នកកាន់អំណាចបច្ចុប្បន្នបាន ហាក់ដូចជានៅឆ្ងាយពេកណាស់ ។

ដើម្បីឈ្នះឆ្នោតសភាជាតិនៅឆ្នាំ ២០២៣ គណបក្សនីមួយៗ ដែលចូល ប្រកួតយកអាសនៈសភា ត្រូវគិតអំពីការ យកឈ្នះឆ្នោតឃុំសង្កាត់នាឆ្នាំ២០២២ជាមុន ពីព្រោះនេះជាដំណាក់កាលពង្រឹងមូលដ្ឋាន ជាគ្រឹះរបស់គណបក្សដែលមានប្រជា ប្រិយទាំងឡាយ ដែលចង់ដឹកនាំនីតិ ប្រតិបត្តិនៅកម្ពុជា។ ចុះបើគណបក្សដ៏ មានសង្ឃឹមថាអាចនឹងយកឈ្នះបាន បែរជាបែកបាក់គ្នារកជួសជុលមិនបាន បែរជាធ្វើសកម្មភាពអ្វីមួយចេះតែខុស ធ្ងន់ធ្ងរមិនចេះចប់ តើប្រជាពលរដ្ឋដែល ប្រាថ្នាប្តូរផ្លាស់អ្នកនយោបាយបច្ចុប្បន្ន នោះ គេនៅសង្ឃឹមគាំទ្រលើបក្សប្រឆាំង ដដែលនោះ តទៅទៀតឬទេ?

គណបក្សកាន់អំណាច គេរំលាយ បក្សប្រឆាំងដោយ ១-គ្មានខ្លាចរអែងចិត្ត បក្សប្រឆាំងដ៏មានកម្លាំង២-គ្មានខ្លាចរអែង បរទេសម្ចាស់ជំនួយដែលមានលក្ខខណ្ឌ លើជំនួយរបស់គេ ៣-គ្មានខ្លាចរអែង ប្រជាពលរដ្ឋដែលអាចនឹងបោះឆ្នោតទម្លាក់ អ្នកកាន់អំណាចចោលចេញ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរដែរធ្វើអ្វីស្រេចតែ នឹងចិត្តលោកបានក៏ព្រោះតែ គណបក្ស

ប្រឆាំងបានត្រូវបង្រួញសមត្ថភាព ដោយ ការគម្រាម ការចាប់ចង ការបង្ខំតម្លើង នៅសល់តែកម្លាំងបន្តិចបន្តួចមិនអាចធ្វើអ្វី ឱ្យរង្គោះរង្គើ ហ៊ុន សែន បានឡើយ ។ ដើម្បី ធ្វើការណ៍រំលាយប្រជាធិបតេយ្យបានរំលា យសិទ្ធិមនុស្សបានបង្កើនអំពើពុករលួយបាន លក់សម្បត្តិជាតិបាន លក់សម្បត្តិពលរដ្ឋ បាន ពីព្រោះរដ្ឋអំណាចបានចូលខ្លួនជា អ្នកបំរើប្រទេសមហាអំណាចចិនកុម្មុយនិស្ត ដែលនគរនោះ ពុំមានគោលការគោរព សិទ្ធិមនុស្ស ឬគោរពប្រជាធិបតេយ្យដូច ប្រទេសរលាកសេរីនោះទេ។ ប្រទេសអឺរ៉ុប បានដាក់ទណ្ឌកម្ម ប្តើមយកពន្ធលើទំនិញ ខ្មែរនាំចូលទៅតំបន់អឺរ៉ុប(មាន២៧ប្រទេស) ដោយបុព្វហេតុមិនគោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ លោកនាយករដ្ឋមន្ត្រីខ្មែរ មិនបានខ្វល់ពីទុក្ខវេទនានៃកម្មករខ្មែរ និងរោងចក្រទាំងឡាយដែលខាតបង់ឬ បិទទ្វារនៅស្រុកខ្មែរនោះទេ ពីព្រោះតែ មានចិនកុម្មុយនិស្ត ជាជំហរសេដ្ឋកិច្ច នយោបាយ និងយោធា ជាលំនឹងគ្រូច ទៅហើយ។

គណបក្សប្រឆាំងៈ ១-គេបានបំបែកបំបាក់មេដឹកនាំ គណបក្សប្រឆាំងបាន ប្រកបដោយ ជោគជ័យរួចទៅហើយដោយសារការដាក់ លោក ក៏ម សុខា ក្នុងពិទ្ធរបស់តុលាការ ហើយក៏អាចធ្វើបាបយំឯណាក៏អាចធ្វើ បាន ចំណែកខាងមេដឹកនាំ សម រង្ស៊ី ម្ខាងទៀត តែងប្រើប្រយោគដែលមិនពិតឬ ធ្វើមិនបាន ឬក៏បំបោងហួសហេតុ ញុះញង់ ឱ្យកូនចៅក្នុងបក្សជេប្រទេសផ្តាសារជា សាធារណ នាំឱ្យសាធារណជនរកជឿ មិនបាន ធុញទ្រាន់ លែងគាំទ្រ ជាស្ថាពរ ។

តមកពីទំព័រទី ០៩ អត្ថលេខាធិការបក្សប្រជាធិបតេយ្យ

ពេលនោះ ដើម្បីផ្តល់រំលឹកដល់រដ្ឋាភិបាល លោក ហ៊ុន សែន ប៉ុន្តែត្រូវបរាជ័យទាំងស្រុង។ ក្រុមអ្នកសង្កេតការណ៍ វិះគន់ថា បើ អ្នកនយោបាយនៅតែនិយាយបំភាន់ការពិត ទៅកាន់អ្នកគាំទ្ររបស់ខ្លួន ហើយធ្វើឲ្យពួកគេ ខកបំណងជាច្រើនលើកច្រើនសារនោះ អ្នកនយោបាយទាំងនោះ នឹងធ្លាក់ចុះការគាំទ្រ ជាមិនខាន ។ ដូច្នេះ ពួកគេត្រូវតែពិនិត្យ ឡើងវិញនូវយុទ្ធសាស្ត្រនយោបាយរបស់ក្រុម ខ្លួនជាបន្ទាន់។

ពួកគេបញ្ជាក់ថា អ្នកនយោបាយដែល មានលក្ខណៈសម្បត្តិល្អប៉ុន្តែមានសមាសភាព ក្រុមការងារមិនល្អ និងអ្នកគាំទ្ររបស់ខ្លួនខ្លះ ជាមនុស្សអសីលធម៌ និង អវិជ្ជា នោះគឺជា ប្រផ្នូលនៃដំណើរនយោបាយដ៏អាក្រក់របស់ ពួកគេដែលកំពុងឆ្ពោះទៅកាន់ភាពបរាជ័យ យ៉ាងពិតប្រាកដ។

អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់ លោកថា ធ្វើអ្វីក៏ត្រូវតែមានក្បួនដែរ។ លោក ថា បុគ្គលធម្មតាប្រើក្បួនដដែលៗ ដែលអ្នក ចេះមុនៗចងក្រងទុក ប៉ុន្តែមនុស្សអស្ចារ្យ មានប្រាជ្ញាផលិតក្បួនពីសមត្ថភាពរបស់ខ្លួន ព្រោះថា គ្រប់យុទ្ធវិធី ពុំមែនសុទ្ធតែត្រូវការ អ្នកក្លាហានទាំងអស់គ្នាទេ ប៉ុន្តែ គ្រប់គ្នា ចាំបាច់ត្រូវហ៊ានលះបង់។

លោក បញ្ជាក់ថា ក្រុមមេដឹកនាំ នយោបាយ-Live Show ស្រែកបន្ទរំពងមេឃ ខ្លីដី ប៉ុន្តែពេលចុងក្រោយនាំគ្នាអង្គុយរកនឹក សម្តីដោះសាប្រាប់ពលរដ្ឋ លាងកំហុសច្រំ ដែលៗរបស់ខ្លួន។

រហូតមកទល់ពេលនេះយ៉ាងហោចណាស់ មានសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះ ជាតិប្រមាណជាង១រយនាក់ហើយ រងការ

ចាប់ខ្លួនជាបន្តបន្ទាប់ និងចោទប្រកាន់ពីបទ ផ្សំគំនិតក្បត់ និងញុះញង់បង្ករឲ្យមានភាព វិវាទធ្ងន់ដល់សន្តិសុខសង្គម បន្ទាប់ពីពួកគេ បានចូលរួមក្នុងយុទ្ធនាការមាតុភូមិនិរុត្តន៍ ៩ វិចិត្រារបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩ និងព្រឹត្តិការណ៍ចូលស្រុកខ្មែរនៅឆ្នាំ២០២១នេះ។

លោក ហ៊ុន សែន ធ្លាប់បានប្រកាស ហើយថា លោកនឹងមិនចុះហត្ថលេខាស្នើសុំ ទៅព្រះមហាក្សត្រដើម្បីលើកលែងទោសឱ្យ លោកសមរង្ស៊ីទៀតឡើយ។ លោកថែមទាំង សង្ខេបថា លោកសុខចិត្តកាត់ដៃស្តាំរបស់ ខ្លួនចោល បើសិនលោកធ្វើរឿងដដែលនេះ ទៀត។

លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា កាលពីឆ្នាំ២០១៥ ហើយមកទល់ពេលនេះ លោកនៅមិនទាន់មានភ្លើងខ្សែណាមួយពី លោក ហ៊ុន សែន ដើម្បីបានវិលត្រឡប់ចូល កម្ពុជានៅឡើយទេ។

កាលពីខែកក្កដា ឆ្នាំ២០១៣ លោក សម

រង្ស៊ី បានវិលចូលកម្ពុជាវិញក្រោយចាកចេញ ពីកម្ពុជាជាច្រើនឆ្នាំគឺចំពេលដែលឪពុកបង្កើត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលមរណភាព។

កាលណោះ លោក សម រង្ស៊ី បានផ្ញើ លិខិតចូលរួមវិលកម្ពុជាដល់ក្រុមគ្រួសាររបស់ លោក ហ៊ុន សែន ។ ក្រោយមកបន្តិចលោក ក៏ទទួលបានលិខិតលើកលែងទោសពី ព្រះមហាក្សត្រ តាមរយៈ លិខិតរបស់នាយក រដ្ឋមន្ត្រីដែលបានស្នើឡើងពេលនោះ។

អតីតមេបក្សប្រឆាំងរូបនេះបានវិលត្រឡប់ ចូលកម្ពុជាជិតដប់ថ្ងៃបោះឆ្នោតជាតិឆ្នាំ២០១៣ ខណៈអ្នកឃ្លាំមើលសង្កេតឃើញថាលោក ហ៊ុន សែន ក៏ចង់បានភាពស្របច្បាប់ពីវត្តមាន របស់លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិពេលនោះ សម្រាប់បង្កប់ដំណើរ ការបោះឆ្នោតរបស់ខ្លួន ដើម្បីឱ្យសហគមន៍ អន្តរជាតិទទួលស្គាល់ផងដែរ។

តមកពីទំព័រទី ១៥ ការណែនាំស្តីពីវិធានការណ៍កូវីត១៩

ចុះប្រសិនបើខ្ញុំប្តូរផែនការធ្វើដំណើរ ឥឡូវនេះ?

ក្រុមហ៊ុនអាកាសចរណ៍ បានធ្វើការផ្លាស់ប្តូរកម្រៃជាអន្តរជាតិច្រើនបំផុត និងកំពុងបន្ថែមភាពបត់បែនសម្រាប់អ្នកដែលត្រូវការផ្លាស់ប្តូរផែនការរបស់ខ្លួន និងចូលមកប្រទេសអាមេរិកនៅមុនតម្រូវឱ្យធ្វើតេស្ត ថ្មី ចូលជាធរមាន។

ក្រុមហ៊ុន American និង Delta Air Lines Inc., DAL -1.65% នឹងអនុញ្ញាតឱ្យអនុស្សរកក់សំបុត្រយន្តហោះអន្តរជាតិឡើងវិញទៅប្រទេសអាមេរិក ដែលកំណត់ពេលវេលាចាប់ពីថ្ងៃទី៩ ខែកុម្ភៈ តទៅ ដរាបណាការធ្វើដំណើរថ្មីចាប់ផ្តើម ឬនៅមុនថ្ងៃទី២៥ ខែមករា។ មានន័យថា អ្នកអាចកក់សំបុត្រយន្តហោះនៅមុនការធ្វើតេស្តតម្រូវ ដោយមិនបង់ថ្លៃខ្ពស់ជាងតម្លៃចុងក្រោយ។ ក្រុមហ៊ុន United លក់សំបុត្រយន្តហោះខុសគ្នាសម្រាប់ការធ្វើដំណើរដែលបានកំណត់ពេលវេលាចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ។

តើខ្ញុំត្រូវធ្វើតេស្តម្តងទៀត ឬធ្វើចត្តាឡីស័ក ដែរឬទេ នៅពេលខ្ញុំត្រឡប់មកប្រទេសអាមេរិកវិញ?

CDC ផ្តល់ជាអនុសាសន៍ថា ប្រជាជន

ត្រូវតែធ្វើតេស្ត នៅរយៈពេល២ ទៅ៣ ថ្ងៃក្រោយការធ្វើដំណើរ និងរស់នៅផ្ទះ រយៈពេល ៧ ថ្ងៃ (ឬ ១០ ថ្ងៃដោយគ្មានការធ្វើតេស្ត)។ ការធ្វើតេស្តដោយខ្លួនឯង មិនអាចជំនួសការរក្សាគម្លាត និងការពាក់ម៉ាស់មុខបានទេ មន្ត្រីបាននិយាយ CDC ។ ប្រធានាធិបតី បាយដិន បាននិយាយថា គាត់ជឿជាក់លើមនុស្សដែលមកដល់ពីបរទេស ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័កខ្លួនឯង បទបញ្ជាប្រតិបត្តិរបស់គាត់និយាយថា អ្នកធ្វើដំណើរតាមផ្លូវអាកាសនឹងត្រូវតម្រូវឱ្យធ្វើតាមគោលការណ៍ណែនាំរបស់ CDC រួមទាំងអនុសាសន៍នៃការដាក់ខ្លួនឱ្យនៅតែឯង “តាមវិសាលភាពដែលអាចធ្វើទៅកើត។” វាមិនទាន់ច្បាស់លាស់អំពីថាតើត្រូវអនុវត្តរបៀបណា និងបទបញ្ជាមិនបញ្ជាក់ឱ្យបានច្បាស់លាស់។ បទបញ្ជា ក៏ណែនាំទីភ្នាក់ងារសហព័ន្ធឱ្យបង្កើតផែនការមួយសម្រាប់ធានាដល់ការអនុវត្តគោលការណ៍របស់ CDC និងធ្វើការពិចារណាលើវិធានការសុខភាពសាធារណៈរួមទាំង ការពិចារណាគិតគូរអំពីការធ្វើតេស្តបន្ថែមក្លាយនៅមុនពេលចេញដំណើរ។

បរិបូ ភារៈ
Borybo Phearak
Airline Tickets, Bridal Services, and More
978-674-8173
Boutique & Services

ចាប់បើកថ្មី!



GRAND OPENING

Airline Tickets • Boutique • Bridal Services
មានលក់សំបុត្រយន្តហោះ • លក់សំលៀកបំពាក់ប្រពៃណីខ្មែរ • តែងសំអាងការស្លូតតាមទំនើប ម៉ាស៊ីន ដើម្បីណាស់រួម
For Booking Appointment: Contact Melissa
339-440-1109



716 Middlesex St # 10, Lowell, MA 01851

សេចក្តីជូនដំណឹងស្តីពី ការរៀបចំកិច្ចប្រជុំជាសាធារណៈ

កិច្ចប្រជុំបន្ទាប់របស់អង្គការផែនការ Northern Middlesex Metropolitan Planning Organization ហៅកាត់ថា (NMMPO) នឹងប្រារព្ធឡើងតាមរយៈវីដេអូនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២.០០ រសៀល។ កិច្ចប្រជុំ NMMPO នេះលោកអ្នកនឹងបានឮអំពីបច្ចុប្បន្នភាពនៃការវិវត្តន៍របស់កម្មវិធីធ្វើអោយប្រសើរឡើង ការដឹកជញ្ជូននៅក្នុងតំបន់ (TIP) និងកម្មវិធីផែនការការងាររួមគ្នាសម្រាប់ឆ្នាំ២០២២។ បន្ថែមលើនេះ MPO នឹងពិចារណាធ្វើបច្ចុប្បន្នភាពអំពីការអនុវត្តសុវត្ថិភាព។ របៀបវារៈទាំងស្រុងនៃកិច្ចប្រជុំ លោកអ្នកអាចរកមើលតាមរយៈ www.nmcog.org។

កំណត់សំគាល់៖ កិច្ចប្រជុំ NMMPO នាពេលបច្ចុប្បន្នកំពុងត្រូវបានរៀបចំឡើងតាមរយៈ Zoom platform ជំនាញ។ ព័ត៌មានអំពីការចូលរួមកិច្ចប្រជុំ នឹងត្រូវផ្សព្វផ្សាយតាមរយៈ Zoom platform ជំនាញ។ ព័ត៌មានទទួលបានអំពីកិច្ចប្រជុំ គ្រាន់តែហៅទូរស័ព្ទទៅលេខ 978-454-8021 លេខបន្ត121 ឬ អ៊ីម៉ែល jhoward@nmcog.org NMMPO ផ្តល់ការស្នាក់នៅសមរម្យ និងជំនួយខាងផ្នែកភាសាដោយឥតគិតថ្លៃតាមការស្នើសុំ (រួមទាំង អ្នកបកប្រែភាសាសញ្ញាបែបអាមេរិក និងភាសាផ្សេងទៀតក្រៅពីភាសាអង់គ្លេស វីដេអូមានអក្សរនៅលើអេក្រង់ ឧបករណ៍ជំនួយការស្តាប់ និងមាន សម្ភារៈជំនួយផ្សេងៗទៀត។ សម្រាប់ការសុំជំនួយ សូមទំនាក់ទំនងទៅ Justin Howard តាមរយៈលេខទូរស័ព្ទ (978) 454-8021 លេខបន្ត 121 ឬ អ៊ីម៉ែល jhoward@nmcog.org។ ការស្នើសុំត្រូវធ្វើឡើងអោយបានឆាប់តាមដែលអាចធ្វើទៅបាន សម្រាប់តម្រូវការសេវាជាមុនរួមទាំងភាសាសញ្ញា CART ឬ ការបកប្រែភាសា។

NOTICE OF PUBLIC MEETING

The next meeting of the Northern Middlesex Metropolitan Planning Organization (NMMPO) will be held virtually on January 27, 2021 at 2:00 PM. At this meeting, the NMMPO will hear updates on development of regional Transportation Improvement Program (TIP) and Unified Planning Work Program for FFY 2022. In addition the MPO will consider updates to safety performance. The full agenda can be found at www.nmcog.org.

Notice: NMMPO meetings are currently being held virtually via the Zoom platform. Information about accessing the meeting will be posted at www.nmcog.org. You can also get information on meeting access by calling 978-454-8021, ext. 121 or by emailing jhoward@nmcog.org. The NMMPO provides reasonable accommodations and/or language assistance free of charge upon request (including but not limited to interpreters in American Sign Language and languages other than English, open or closed captioning for videos, assistive listening devices and alternate material formats), as available. For assistance, please contact Justin Howard at (978) 454-8021, ext. 121 or at jhoward@nmcog.org. Requests should be made as soon as possible for services requiring advanced arrangements, including sign language, CART or language translation or interpretation.



កុំបណ្តោយឱ្យ COVID-19 លូចយកថ្ងៃ បុណ្យរបស់អ្នកឡើយ

ការជួបជុំគ្នា ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក បង្កើនការរាលដាល COVID-19។ ការដែលយើងប្រកបគ្នាជួបជុំគ្នាជាមួយមនុស្សច្រើន បណ្តាលឱ្យបានឆ្លងរោគ ហើយការឆ្លងរោគ ទៅមនុស្សជាទីស្រឡាញ់នៅផ្ទះ កាន់តែមានហានិភ័យខ្ពស់ឡើង។ ត្រូវពាក់ម៉ាស្ក លាងដៃរបស់អ្នក រក្សាគម្លាតរបស់អ្នក និងដាក់កម្រិតការជួបជុំគ្នា តែជាមួយមនុស្សកំពុងរស់នៅក្នុងផ្ទះរបស់អ្នក។ ចំណាត់ការរបស់អ្នកមានលទ្ធផល។ ការការពារមនុស្សដែលអ្នកស្រឡាញ់បំផុត។



Mass.gov/បញ្ឈប់COVID១៩



ពាក់
ម៉ាស្ក



លាងដៃ
របស់អ្នក



រក្សាគម្លាត
របស់អ្នក



ដាក់កម្រិត
ការជួបជុំគ្នា


Lowell បែងជា ៨ សង្កាត់ថ្មី

ទីក្រុងឡូវែល រៀបចំប្រព័ន្ធទីក្រុងថ្មី តាមក្តីបណ្តឹង ហេតុការណ៍ដ៏ធំហើយសំខាន់មួយ ដែលគួរតែតាមដានគឺជាប្រព័ន្ធទីក្រុងដែលសាលាក្រុងឡូវែល កំពុងតែរៀបចំប្រព័ន្ធបោះឆ្នោត។ ក្រោយពីពេលប្រព័ន្ធបោះឆ្នោតរួចហើយ គេក៏ម្នាងឥទ្ធិពលខ្មែរនូវពេលអនាគត នឹងក្លាយទៅជាយ៉ាងណាដែរ?

ថ្វីត្បិតតែអាថ៌កំបាំងមួយនេះគឺសំដៅជូនចំពោះប្រជាជនខ្មែរដែលរស់នៅទីក្រុងឡូវែល ក៏ប៉ុន្តែហេតុការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញម្តងទៀតអំពី ភាពលំបាកនៃការតស៊ូរបស់ខ្មែរ។ ចែងនូវការប្តេជ្ញាចិត្តនេះកើតមានឡើងចំពេល ប្រជាជនខ្មែរមករស់នៅក្នុងទីក្រុងឡូវែលកាន់តែច្រើនឡើងៗ ហើយសម្លេងបោះឆ្នោតរបស់ខ្មែរទាំងមូល ក៏ស្ទុះកាន់តែមានឥទ្ធិពលឡើងៗ។ គេថាប្តូរនេះដើម្បីជួយខ្មែរ។

គម្រោងប្តូរនេះកើតឡើងក្រោយពីមានការប្តឹងទៅតុលាការហើយ បន្ទាប់មកមានការសម្រួលគ្នារវាង ភាគីប្តឹង (Plaintiffs)

ហើយនិង Lowell City Councils។ ករណីក្នុងបណ្តឹងថ្លែងថា ប្រព័ន្ធបោះឆ្នោត នាពេលបច្ចុប្បន្ន ដែលមានជាយូរអង្វែងមកហើយនេះគឺ មិនត្រឹមត្រូវ គឺជាប្រព័ន្ធដែលរារាំងមិនឱ្យ "minority" ជាប់ឆ្នោត។ អស់



រយៈពេលច្រើនខែកន្លងមក ក្រុងឡូវែលក៏សម្រេចចិត្តថាមិនជំទាស់ ហើយធ្វើតាមកិច្ចព្រមព្រៀងលក្ខខណ្ឌពីរចំណុច។ ទីមួយ(១)គឺ ជ្រើសយកប្រព័ន្ធបោះឆ្នោតថ្មី

ដោយ កាត់ប្រាក់ទីក្រុងឱ្យទៅជាប្រាំបី(៨)សង្កាត់ ប្រជាជនរស់នៅសង្កាត់នីមួយៗមានសិទ្ធិបោះឆ្នោតជ្រើសរើសយកតំណាងតែមួយនាក់ចេញពីសង្កាត់នោះ ក្រុងឡូវែលព្រមទាំងយល់ព្រមរក្សាមិនកាត់បំបែក

សង្កាត់ Acre និងសង្កាត់ Lower Highlands ទេព្រោះសង្កាត់ទាំងពីរដែលយោងទៅតាមជំរឿនប្រជាជន census មាន "minority" រស់នៅច្រើន ហើយតាមកិច្ចព្រមព្រៀងគឺ

តម្រូវឱ្យមាន តំបន់យ៉ាងតិចពីរ សម្រាប់ទុកឱ្យ "minority"។ ទីពីរ(២) គឺក្រុងឡូវែលត្រូវចំណាយ \$280,000 (ពីដំបូងកម្រៃទាមទារមានតម្លៃលើសពី \$2 million ទៅទៀត) ទៅឱ្យមេធាវីរបស់អ្នកផ្តើមក្តីប្តឹង។

មានក្រុមមេធាវីមកពី Boston ដែលមានឈ្មោះថា Oren M. Sellstrom, Lawyers' Committee for Civil Rights and Economic Justice ព្រមទាំង Robert G. Jones, Daniel E. Fine, Matthew Mazzotta, Scott S. Taylor, Ropes & Gray LLP ដែលជាតំណាងអ្នកប្តឹង (Plaintiffs)។ បង្អួចជាប់ចោទបណ្តឹង (Defendants)គឺមាន ទីក្រុងឡូវែល ដែលនូវជាមួយគ្នានោះមាន City Manager, City Councils គ្រប់ប្រាំបួនរូប, School Committee Members គ្រប់ប្រាំមួយរូប, និង គណៈកម្មការបោះឆ្នោត Lowell Election and Census Commission គ្រប់បួនរូប។

លោក Oren M. Sellstrom បានធ្វើដំណើរមកទីក្រុងឡូវែល ជាច្រើនដង ដើម្បីរាប់ចំក្តី និងផ្តល់ ជាគំនិត ទៅដល់ប្រជាជនមួយចំនួន ដែលស្ម័គ្រចិត្តចុះឈ្មោះប្តឹង។ តទៅទំព័រទី២៣

KhmerPost USA, LLC

សារព័ត៌មានខ្មែរជូសសហរដ្ឋអាមេរិក



អគ្គនាយក សុបិន្ទ ពិន
Soben Pin, Co-Founder|Publisher
Office: 978 677-7163 | Cell: 978-656-8141
Soben@khmerpostusa.com



និពន្ធនាយកខ្មែរ Khmer Editorial
និពន្ធនាយក ពិន សំខុន
Roger Samkhon Pin, Co-founder|Editor
978-942-8490 | pinsamkhon@gmail.com

ផ្សាយពាណិជ្ជកម្ម សុបិន្ទ ពិន
Advertising Contact
Soben Pin
Cell: 979-656-8141
Soben@khmerpostusa.com

អ្នកនិពន្ធកិច្ចិយស Staff Writer| Translator
Sokharath Koy | Khmerpostusa@gmail.com

ថ្លៃសេវាភ័ណ្ឌភាព Design Artist
Heng Chhun Leng

The KhmerPost USA is a free biweekly Cambodian newspaper and serves the Greater Merrimack Valley, Boston, and Rhode Island. It prints mostly in Khmer and provides important news and information to the people who often are isolated from the larger community due to a language barrier. This includes not only national and international news but practical local information concerning health, education, politics, businesses and community involvement. It publishes twice a month from Lowell, Massachusetts.

Mail subscription is available within the U.S. & Canada at \$60.00 year.
Follow us: Facebook | Twitter KhmerpostUSA

PRINT READERSHIP
50,000 Monthly / 600,000 Annually
Plus additional exposure in our online editions at khmerpostusa.com


ONLINE EDITIONS AVAILABLE AT
KHMERPOSTUSA.COM

2021 PRINTING SCHEDULES

EFFECTIVE JANUARY 1, 2021

Ad Size (WxH)	ADVERTISING RATES AND SIZES			
	1 Issue 5% Savings	3 Months (6 Issues) 7.5% Savings	6 Months (12 Issues) 10% Savings	12 Months (24 Issues)
Full (10" wide x 13" tall)	\$460	\$2,622	\$5,106	\$9,936
1/2 (10" wide x 6.5" tall)	310	1,674	3,441	6,696
1/4 (5" wide x 6.5" tall)	165	940	1,831	3,564
1/8 (5" wide x 3.25" tall)	90	513	999	1,944

Your ad is also published in our online editions of the newspaper at khmerpostusa.com



2021 PRINTING DATES
Advertising deadlines are 5 business days prior to printing date.

January 11 & 25	July 5 & 19
February 8 & 22	August 9 & 23
March 8 & 22	September 6th & 20th
April 5 & 19	October 4 & 18
May 10 & 24	November 8 & 22
June 7 & 21	December 6 & 20

MONTHLY DISTRIBUTION
70+ Locations in Lowell, MA - 7,000 copies
25 Locations in Lynn & Revere, MA - 1,000 copies
25 Locations in Providence & Cranston, RI - 2,000 copies
Additional distribution online

CONTACT INFO
27 Jackson Street • Unit 329 • Lowell, MA 01852
Tel: 978.677.7163 • Fax: 978.677.7092
Email: khmerpostusa@gmail.com
www.khmerpostusa.com

Khmer Post USA Distribution Locations Include:
Households • Markets • Retail Businesses
Restaurants • Office Buildings • Government Offices
Chamber of Commerce • Buddhist Temple
Laundromats • And Much More

Follow us @KhmerPostUSA

Subscribe @KhmerPostUSA

Follow us @KhmerPostUSA

កម្មវិធីជំនួយផ្នែកថែទាំសុខភាពតាមផ្ទះរដ្ឋ



ហើយមិនចង់ចាកចេញពីលំនៅដ្ឋានខ្លួនឯង ឬមិនចង់បែកពីក្រុម គ្រួសារដែលបានរស់នៅ ជាមួយគ្នាជាយូរមកហើយ ។ សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកតែម្តង ។
At no Cost to you

សេវាថែទាំសុខភាពមួយទល់មួយដល់ផ្ទះលោកអ្នកដោយមិនគិតថ្លៃអ្នកនឹងត្រូវបានថែទាំដោយក្រុមបុគ្គលិក ខ្មែរដែលមានវិជ្ជាជីវៈពី នេស (Nurse), Case Manager និង Home Health Aide បុគ្គលិកមានសណ្តានចិត្តល្អ ទន់ភ្លន់ និងមានការគោរពទំនៀមទម្លាប់ខ្មែរ ។ បំរើសេវាក្នុងតំបន់ Lowell, Lynn, Revere, Boston និងតំបន់ជុំវិញ



ដើម្បីអាចទទួលបានកម្មវិធីនេះបានលោកអ្នកត្រូវមានលក្ខណៈដូចខាងក្រោម :

- រស់នៅផ្ទះរដ្ឋ
 - អាយុ ២២ ឆ្នាំឡើងទៅ
 - មានប័រហិលស្តង់ដា
- ផលប្រយោជន៍ទទួលបាន :**
- ការថែទាំផ្ទាល់ខ្លួនមួយ ទល់មួយក្នុងផ្ទះរបស់អ្នករាល់ថ្ងៃមួយ ថ្ងៃមួយម៉ោងលើការរស់នៅប្រចាំថ្ងៃ
 - ជំនួយលើការគ្រប់គ្រងថ្នាំសង្កត់អ្នក
 - ផែនការថែទាំសុខភាពផ្ទាល់ខ្លួនមួយ ដែលធ្វើឡើងដោយ គ្រូពេទ្យ និងខេសមាឌីយ៉េ
 - វាយតម្លៃលើសេចក្តីត្រូវការជាប្រចាំជាបន្តបន្ទាប់
 - សមាជិកអាចទាក់ទងមក២៤ម៉ោង

To be eligible for GAFC you must:

- live in subsidized or public housing
 - age 22 years and older
 - eligible for Masshealth Standard
- Benefits you will get:**
- personal care service in your home,
 - Medication Managemant
 - an individual care plan developed by a registered nurse and case manager
 - ongoing monitoring of needs
 - 24-hour access to services

ដើម្បីចុះឈ្មោះសូមទាក់ទងមក

To register, please contact:

Tel: (978)735-4955, Fax: (978) 735-4956
Office: 144 Merrimack St., Suite 404. Lowell, MA 01852

តមកពីទំព័រទី ២១ Lowell បែងជា ៨ សង្កាត់ថ្មី...

លុះដល់ថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៧ (May 18, 2017) ពាក្យបណ្តឹងក៏បានចាប់ផ្តើមឡើង។ ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៧ (November 21, 2017) ចៅក្រម WILLIAM G. YOUNG, DISTRICT JUDGE បានសម្រេចចិត្តថា បណ្តឹងនេះដែលមានលេខ CIVIL ACTION NO. 17-10895-WGY ឱ្យបន្តទៅមុខទៀតនៅ United States District Court, D. Massachusetts.

ក្នុងក្តីលេខ 17-10895-WGY នេះ អ្នកបណ្តឹងមាន ១៣នាក់។ លោកអ្នកប្រហែលជាស្គាល់គាត់ខ្លះដែរហើយ ព្រោះគាត់សុទ្ធតែជាមិត្តភក្តិរបស់យើងហើយដែលជាអ្នកសកម្មក្នុងសង្គមផងដែរគឺមានឈ្មោះ Chanmony HUOT, Vladimir Saldana, Champa Pang, Thoeun Kong, Lianna Kushi, Denisse Collazo, Sue J. Kim, Soady Ouch, Tooch Van, Carmen Bermudez, Kei Kawashima-Ginsberg, Daniel K. Uk, and Fahmina Zaman។

ការសម្រុះសម្រួលនិងកិច្ចព្រមព្រៀងរវាងភាគីប្តឹង (Plaintiffs) ខាងលើដែលមានលោក Oren M. Sellstrom (ដែលជាអ្នកចេញមុខរាល់វេលាហើយជាអ្នកដើរតួជំនួសអ្នកផ្តឹង) ហើយនិង Lowell City Councils ដើរតួជាតំណាងរបស់(Defendants)។ តុលាការ THE UNITED STATES DISTRICT COURT FOR THE DISTRICT OF MASSACHUSETTS បានចេញសំណុំរឿងកិច្ចព្រមព្រៀង CONSENT DECREE លេខ Case No. 1:17-cv-10895-DLC ដែលមានអ្នកប្តឹងនៅសល់ចំនួន ១១អ្នក គឺនៅមានឈ្មោះ CHANMONY HUOT, VLADIMIR SALDAÑA, LIANNA KUSHI, THOEUN KONG, DENISSE COLLAZO, SUE J. KIM, SOADY OUCH, TOOCH VAN, CARMEN BERMUDEZ, KEI KAWASHIMA-GINSBERG AND FAHMINA ZAMAN.

ពួកគាត់មានគោលជំហរថា ប្តូរប្រពន្ធពោះឆ្នោតដូច្នេះធ្វើឱ្យប្រជាជនដែលយើងហៅថា "minority" ដូចជាខ្មែរយើងជាដើមហ្នឹង មានឱកាសនឹងជាប់ឆ្នោតច្រើនជាងមុន។ មានមិត្តភក្តិខ្មែរយើងមួយចំនួនដែលជាអ្នកឈរឈ្មោះក្នុងសង្គម ហើយជាអ្នកមុខមាត់តំណាងរបស់ខ្មែរក្នុងសង្គមនាំគ្នាគាំទ្របណ្តឹងហើយគាំទ្រការជ្រើសរើសយកប្រពន្ធថ្មីនេះ ដោយត្រេកអរ។ បណ្តឹងនេះក៏បានធ្វើឱ្យមាន ការអាក់អន់ចិត្តរឿង ប្រជាជនផ្សេងៗជាច្រើនផងដែរ។

ផែនទីក្រុងឡូវែលខាងលើគឺ កាត់

បំបែកជាប្រាំបី(៨)សង្កាត់។ តាមកិច្ចព្រមព្រៀង ទីក្រុងឡូវែលបំបែក នឹងអនុវត្តន៍ប្រព័ន្ធថ្មីនេះ ក្នុងឆ្នាំ ២០២១ ហើយ។

តើខ្មែរបានទទួលប្រយោជន៍ពីការប្តូរប្រព័ន្ធពោះឆ្នោតនេះមែនឬ?

ខ្ញុំមើលឃើញប្រយោជន៍ខ្លះដែរ ហើយក៏គឺជាឧបសគ្គដែរ។ ខ្ញុំយល់ថាប្រព័ន្ធថ្មីដែលទុកសង្កាត់ Acre (ក្នុងផែនទីគឺលេខ ៧) និងសង្កាត់ Lower Highlands (លេខ ៦) ឱ្យទៅ "minority" នោះគឺហាក់បីដូចជាទុកវាឱ្យបេក្ខជនខ្មែរជាប់ឆ្នោតចេញមកពីសង្កាត់នោះអញ្ចឹង ប្រសិនបើមានខ្មែរម្នាក់ខ្លាំងឈរឈ្មោះនៅតំបន់នេះ ហើយ គឺប្រហែលជាពុំមានបេក្ខជនសាសន៍ផ្សេងៗប្រមូលហៀសឈរឈ្មោះប្រជែងឡើយ ដូច្នេះហើយ បើកាត់ទៅជាសង្កាត់ដូច្នេះ ក៏ធ្វើឱ្យបេក្ខជនខ្មែរ មានការកក់ក្តៅម្យ៉ាងដែរ។ ខ្ញុំបារម្ភថា ក្រែងប្រហែលជាមិនប្រាកដដូចការស្មានទេពីព្រោះប្រជាជន "minority" ផ្សេងទៀតដែលមិនមែនជាខ្មែរដែលរស់នៅក្នុង សង្កាត់Acre ហើយនិង Lower Highlands នេះក៏គេមានសេចក្តីសង្ឃឹមថាគេជាអ្នកជាប់ឆ្នោតដែរ ប្រជាជនសាសន៍គេ នឹង គាំទ្របេក្ខជនរបស់គេដែរ។ មានន័យថា សង្កាត់ Acre(7) និង Lower Highlands(6) គឺនឹងក្លាយទៅជាសង្កាត់ប្រជែងគ្នារវាងបេក្ខជនទាំងឡាយដែលជា "minority" ហើយនិង រវាងខ្មែរនិងខ្មែរផងដែរ។

ខ្មែរណាដែលរស់នៅ ក្រៅពីសង្កាត់ពីរនេះ មិនអាចនឹងមានសង្ឃឹមឈរឈ្មោះជាបេក្ខជនទេ ពីព្រោះ សង្កាត់នោះ ពុំមានប្រជាជនខ្មែរ គ្រប់ចំនួននឹង បោះឆ្នោតឱ្យបានជាប់ឡើយ។ ចំណែកប្រជាជនខ្មែរណា ដែលរស់នៅក្រៅសង្កាត់ទាំងពីរនេះ ហើយដែលតែងតែ មានមោទនភាពរំអែង ចេញមកបោះឆ្នោត ឱ្យបេក្ខជនខ្មែររាល់ឆ្នាំនោះ គឺគាត់លែងមានឱកាស នឹងចូលរួមទៀតហើយ ពីព្រោះ គាត់ពុំអាចចេញទៅបោះឆ្នោតឱ្យ បេក្ខជននៅក្រៅសង្កាត់របស់គាត់ដូចជានៅ Acre(7) ឬនៅ Lower Highlands(6) ឡើយ។ វិធីបោះឆ្នោតថ្មីនេះគឺហាក់ដូចជាគ្រាន់តែពួកគាត់ចោលតែម្តង។

ក្នុងប្រពន្ធថ្មីនេះ ចំពោះខ្មែរដែលរស់នៅសង្កាត់ផ្សេងៗ ហើយចង់ឈរឈ្មោះជាបេក្ខជននោះ គាត់មានតែបង្ខំចិត្តប្តូរទីលំនៅដ្ឋានរបស់គាត់ ដើម្បីមករកការគាំទ្រពី ប្រជាជនខ្មែរដែលនៅ

សង្កាត់ Lower Highlands នេះ។ ធ្វើឱ្យសង្កាត់ Lower Highlands នេះក្លាយទៅជាតំបន់ប្រកែកគ្នារវាង ខ្មែរនឹងខ្មែរ ព្រោះប្រព័ន្ធថ្មីនេះជម្រុញឱ្យខ្មែរដល់គ្នា។

ពេលដែលខ្ញុំផ្ទាល់បានឈរឈ្មោះជាបេក្ខជន School Committee ម្តងៗ ខ្ញុំតែងតែរំពឹងលើខ្មែរគ្រប់សង្កាត់រំពឹងលើខ្មែរគ្រប់រូបរំពឹងលើប្រជាជនក្នុងទីក្រុងទាំងមូល ឱ្យជួយគាំទ្រ ហើយគួរឱ្យរំភើបណាស់ ព្រោះប្រជាជនខ្មែរបានចេញមកគាំទ្រមែន គឺប្រៀបបីដូចចង្ក្គីមួយបាច់អញ្ចឹង។ ប្រពន្ធពោះឆ្នោតនាពេលបច្ចុប្បន្ននេះអនុញ្ញាតឱ្យប្រជាជនគ្រប់រូបនៅទីក្រុងឡូវែលទៅបោះឆ្នោត ជ្រើសយកបេក្ខជនរហូតទៅដល់ប្រាំមួយ(៦)នាក់ ដោយមិនមានកំរិតថាបេក្ខជននោះមកពីសង្កាត់ណាទេ។ មានន័យថាបើខ្មែរចេះរូបរួមគ្នា បើមានបេក្ខជនខ្មែរ ប្រាំមួយនាក់នោះ ខ្មែរអាចទៅបោះឆ្នោតឱ្យខ្មែរយើង ទាំងប្រាំមួយរូប។ បើដូច្នេះមិនមានការប្រឆាំងគ្នារវាងខ្មែរនឹងខ្មែរទេ។

ផ្ទុយទៅវិញប្រព័ន្ធថ្មី ដាក់កំហិតឱ្យប្រជាជន បោះឆ្នោតឱ្យបេក្ខជនក្នុងតំបន់តែមួយនាក់គត់។ បើមានបេក្ខជនខ្មែរពីរនាក់ សម្លេងសន្លឹកឆ្នោតត្រូវបែកជាពីរ

ហើយ បើខ្មែរបោះឆ្នោតឱ្យខ្មែរទាំងពីរលទ្ធផលគឺគេត្រូវតែសន្លឹកឆ្នោតនោះចោលហើយ។ មានន័យថាប្រព័ន្ធថ្មី បំបែកខ្មែរឱ្យតូចទៅវិញទេ មាត្រាថ្មីនេះ មិនឱ្យមានសាមគ្គីភាព ដូច្នេះខ្ញុំយល់ថា ប្រព័ន្ធចាស់នេះហើយ គឺល្អចំពោះខ្មែរ។ ការប្តូរនេះមិនមែនល្អដូចការអស់អាង ក្នុងក្តីបណ្តឹងនោះឡើយវាផ្ទុយទៅវិញទេ បណ្តឹងនេះធ្វើបាបខ្មែរខ្លួនឯងទេ។

មករស់នៅស្រុកអាមេរិកហើយ ខ្ញុំចង់បានណាស់ឱ្យខ្មែរ រូបរួមគ្នាជាចង្ក្គីមួយបាច់ ហើយមិនរីករាយនិង ប្រព័ន្ធដែល រារាំងភាពសាមគ្គីទេ។

នេះជាមតិ និងជាសេចក្តីសង្ខេបថា យើងគួរតែបារម្ភណាស់ ថាទៅអណាគត់តើវាសនានយោបាយរបស់ខ្មែរនៅទីក្រុងឡូវែល នឹងក្លាយទៅជាយ៉ាងណា។ សូមមេត្តាជ្រាប សូមមេត្តាពិចារណា សូមកុំប្រកាន់ហើយយក រឿងនេះមកដាក់ធ្វើជារឿងផ្ទាល់ខ្លួន។ សង្ឃឹមថាសាប្តាហ៍ក្រោយៗ ខ្ញុំនឹងអាចរៀបរាប់បន្ថែមទៀត។ ទោះយល់ស្រប ឬមិនស្រប ខ្ញុំចង់ឮមតិពីលោកអ្នកវិញផង។

សូមអរគុណ!

ក្រុមហ៊ុនអចលនៈទ្រព្យ អ៊ីប៊ីន តាន អ៊ីស្តេត URBAN REAL ESTATE មជ្ឈមណ្ឌលផ្តល់សេវា ជួលលំនៅដ្ឋាន Residential Leasing Center ជាញើល តាន ភ្នាក់ងារអចលនៈទ្រព្យ Daniel Tan Real Estate Agent Cell: 978-902-6354 508 Westford Street • Lowell, MA 01851 (978) 454-0444

ក្រុមហ៊ុនធានារ៉ាប់រង យេយេ អ៊ីនស្វ័រិន អេស៊ីនស៊ី KK Insurance Agency, Inc. រថយន្ត • លំនៅដ្ឋាន • អាជីវកម្ម Car • Home • Business 508 Westford Street Lowell, MA 01851 978-970-2212 kk@kkinsurancema.com





បដិសណ្ឋារកិច្ច
អាពាហ៍ពិពាហ៍



ជីដូនជីតារបស់កូនកំឡោះ
ធ្វើតេស្តវិជ្ជមានរោគ



ជីដូនជីតារបស់កូនក្រមុំ
ធ្វើតេស្តវិជ្ជមានរោគ



កុំបណ្តោយឱ្យ COVID-19 លូចយកថ្ងៃ បុណ្យរបស់អ្នកឡើយ

ការជួបជុំគ្នា ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក បង្កើនការរាលដាល COVID-19។ ការដែលយើងប្រកបគ្នាជួបជុំគ្នាជាមួយមនុស្សច្រើន បណ្តាលឱ្យបានឆ្លងរោគ ហើយការឆ្លងរោគ ទៅមនុស្សជាទីស្រឡាញ់នៅផ្ទះ កាន់តែមានហានិភ័យខ្ពស់ឡើង។ ត្រូវពាក់ម៉ាស្ក លាងដៃរបស់អ្នក រក្សាគម្លាតរបស់អ្នក និងដាក់កម្រិតការជួបជុំគ្នា តែជាមួយមនុស្សកំពុងរស់នៅក្នុងផ្ទះរបស់អ្នក។ អំពើរបស់អ្នកមានផលវិបាក។ ការការពារមនុស្សដែលអ្នកស្រឡាញ់បំផុត។



Mass.gov/ បញ្ឈប់COVID១៩



ពាក់
ម៉ាស្ក



លាងដៃ
របស់អ្នក



រក្សាគម្លាត
របស់អ្នក



ដាក់កម្រិត
ការជួបជុំគ្នា